



មីយ៉ា ប.ក
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

របាយការណ៍ ប្រចាំឆ្នាំ

២០២៤

មាតិកា

១. សារពីប្រធានក្រុមប្រឹក្សាភិបាល និង ប្រធានអគ្គនាយក
២. អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ម.ក - ចក្ខុវិស័យ បេសកកម្ម និងតម្លៃស្នូល
៣. វឌ្ឍនភាព និងដំណើរវិវត្តន៍របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ម.ក
៤. ចំណុចសំខាន់ៗនៃរបាយការណ៍ហិរញ្ញវត្ថុ
៥. លទ្ធផលហិរញ្ញវត្ថុសង្ខេប
៦. ការកែលម្អប្រតិបត្តិការជាបន្ត
៧. រចនាសម្ព័ន្ធអង្គភាព និងចាត់តាំង
៨. គណៈគ្រប់គ្រង
៩. ភាពជោគជ័យរបស់អតិថិជន
១០. ព័ត៌មានទូទៅអំពីក្រុមហ៊ុន
១១. របាយការណ៍របស់គណៈកម្មការប្រឹក្សាភិបាល
១២. របាយការណ៍របស់សវនករឯករាជ្យ
១៣. តារាងតុល្យការ
១៤. របាយការណ៍ប្រាក់ចំណូល ចំណាយ
១៥. របាយការណ៍នៃការផ្លាស់ប្តូរដើមទុន
១៦. របាយការណ៍នៃលំហូរសាច់ប្រាក់
១៧. កំណត់ចំណាំចំពោះរបាយការណ៍ហិរញ្ញវត្ថុ

សារពីប្រធានក្រុមប្រឹក្សាភិបាល



នៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ម.ក ការប្តេជ្ញាចិត្តរបស់យើងលើសពីការផ្តល់សេវាហិរញ្ញវត្ថុ។ យើងមានគោលបំណងក្លាយជាដៃគូដែលអាចទុកចិត្តបានក្នុងការរីកចម្រើនប្រកបដោយនិរន្តរភាពតាមរយៈការពង្រឹងសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យមរបស់កម្ពុជា។ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ២០១៥ មក យើងនៅតែប្រកាន់ខ្ជាប់ បេសកកម្ម ក្នុងការលើកស្ទួយអ្នកដែលមានចំណូលទាប និងមធ្យម ដោយគាំទ្រពួកគេក្នុងការកសាងជីវភាព ដែលរួមចំណែក ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេស។

យើងធ្វើការឆ្លុះបញ្ចាំងពីឆ្នាំកន្លងមក ដំណើររបស់យើងគឺជាផ្នែកមួយនៃភាពធន់ និងការផ្លាស់ប្តូរ ដែលនាំឱ្យ មានភាពជោគជ័យរួមគ្នា។ តាមរយៈលក្ខខណ្ឌទិផ្សារប្រែប្រួល យើងបានសម្របខ្លួនយ៉ាងរហ័ស ពង្រឹង សមត្ថភាពខាងក្នុង និងធ្វើឱ្យទំនាក់ទំនងរបស់យើងកាន់តែស៊ីជម្រៅទៅសហគមន៍ដែលយើងផ្តល់សេវា។ យើងទទួលបានភាពទំនុកចិត្តពីអតិថិជន ភាពរឹងមាំនៃក្រុមរបស់យើង និងគោលការណ៍ នៃអភិបាលកិច្ចល្អ, តម្លាភាព, និងការគ្រប់គ្រងហានិភ័យដោយប្រុងប្រយ័ត្ន។

នៅឆ្នាំ ២០២៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ម.ក បានបោះជំហានយ៉ាងសំខាន់ទៅរកកំណែទម្រង់ប្រតិបត្តិការ, ការអភិវឌ្ឍបុគ្គលិក, និងការច្នៃប្រឌិតផលិតផល។ ការខិតខំប្រឹងប្រែងទាំងនេះគឺជាគន្លឹះសំខាន់ក្នុងការរក្សាភាពពាក់ព័ន្ធរបស់យើងក្នុងវិស័យហិរញ្ញវត្ថុដែលផ្លាស់ប្តូរ និងកំណត់ទីតាំងខ្លួនសម្រាប់កំណើនប្រកបដោយចីរភាព។

សម្លឹងមុខទៅឆ្នាំ២០២៥ យុទ្ធសាស្ត្ររបស់យើងនឹងផ្តោតលើការពង្រីកបណ្តាញផ្សព្វផ្សាយតាមរយៈការិយាល័យរណប ទទួលយកការផ្លាស់ប្តូរនៃវិស័យឌីជីថល និងផ្តល់សេវាកម្មដោយផ្តោតលើអតិថិជន ស្របតាមគោលដៅនៃការលើកកម្ពស់ការចូលរួមផ្នែកហិរញ្ញវត្ថុជាតិ។

យើងនៅតែប្តេជ្ញាចិត្តលើការលើកកម្ពស់នៃការផ្តល់កម្ចីជាប្រាក់រៀល ដោយស្របតាមចក្ខុវិស័យធនាគារជាតិនៃកម្ពុជា ខណៈពេលធានាថាសេវាកម្មរបស់យើងនៅតែទូលំទូលាយ អាចទទួលយកបាន និងមានផលប៉ះពាល់ជាវិជ្ជមាន។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន, បុគ្គលិក, ដៃគូ, និងអ្នកពាក់ព័ន្ធ ដែលបានគាំទ្រ ខិតខំប្រឹងប្រែង ជឿទុកចិត្ត និងសហការ និងជួយជំរុញភាពជោគជ័យរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ម.ក ។ យើងនឹងបង្កើតអនាគតហិរញ្ញវត្ថុដ៏រឹងមាំ និងការរួមបញ្ចូលកាន់តែច្រើនសម្រាប់ប្រទេសកម្ពុជា។

ដោយក្តីគោរព



លោកស្រី ជាង អ៊ឹង
ប្រធានក្រុមប្រឹក្សាភិបាល
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ម.ក

សារពីប្រធានអគ្គនាយក

សូមគោរពជូនក្រុមប្រឹក្សាភិបាល បុគ្គលិក អតិថិជនជាទីគោរព និងអ្នកពាក់ព័ន្ធជាទាំងអស់!



អស់រយៈពេលជិតមួយទសវត្សរ៍មក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ម.ក បានបម្រើជាដៃគូហិរញ្ញវត្ថុដ៏គួរឱ្យទុកចិត្ត ដោយផ្តល់នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងមានឥទ្ធិពលដល់សហគ្រាសខ្នាតតូច តូច និងមធ្យម ជាពិសេសស្ត្រី ក្នុងលក្ខណៈប្រកបដោយការទទួលខុសត្រូវ ប្រសិទ្ធភាព និងនិរន្តរភាព។

ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការឆ្លុះបញ្ចាំងពីវឌ្ឍនភាពរបស់យើងក្នុងរយៈពេលមួយឆ្នាំកន្លងមក។ នៅឆ្នាំ ២០២៤ យើងបានប្រឈមមុខនឹងបរិយាកាសសេដ្ឋកិច្ចដ៏ស្មុគស្មាញ ប៉ុន្តែ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ម.ក បានបង្ហាញជាថ្មីម្តងទៀតពីភាពធន់ និងសមត្ថភាពក្នុងការសម្របខ្លួន។ តាមរយៈការធ្វើផែនការយុទ្ធសាស្ត្រ និងការអនុវត្តដោយវិន័យ យើង បានពង្រឹងមូលដ្ឋានប្រតិបត្តិការនិងចាត់វិធានការដែលមានអត្ថន័យឆ្ពោះទៅរកការលូតលាស់រយៈពេលវែង។

ការអនុវត្តរបស់យើងនៅឆ្នាំ ២០២៤ បង្ហាញពីទាំងបញ្ហាប្រឈម និងឱកាសដែលមកជាមួយនឹងការផ្លាស់ប្តូរ។ ផលបត្រឥណទានសរុប ៣,៥៩៥,៩៨៩ ដុល្លារ និង អតិថិជនចំនួន ២៩៤ និងរបាយការណ៍សំខាន់ៗផ្នែកហិរញ្ញវត្ថុផ្សេងទៀតនឹងត្រូវបានធ្វើបច្ចុប្បន្នភាពនៅពេលរបាយការណ៍សរុបនកម្មបានបញ្ចប់។ ទោះជាយ៉ាងណា ទិសដៅយុទ្ធសាស្ត្ររបស់យើងគឺច្បាស់លាស់ គឺយើងផ្តោតលើការកែលម្អរចនាសម្ព័ន្ធផ្ទៃក្នុង កែលម្អគុណភាពប្រាក់កម្ចី និងបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងហានិភ័យ។

ផ្នែកស្នូលនៃយុទ្ធសាស្ត្រឆ្នាំ ២០២៤ របស់យើងពាក់ព័ន្ធនឹងការរៀបចំរចនាសម្ព័ន្ធក្រុម និងការកសាង សមត្ថភាព។ យើងបានវិនិយោគយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលបុគ្គលិក ការគ្រប់គ្រងលំហូរការងារផ្ទៃក្នុង និងពង្រឹងយន្តការអនុលោមភាព ដើម្បីបម្រើអតិថិជនឱ្យកាន់តែប្រសើរឡើង និងស្របតាមបទប្បញ្ញត្តិ។ លើស ពីនេះ យើងនឹងបើកដំណើរការប្រតិបត្តិការ តាមរយៈការបើកការិយាល័យរណបថ្មីនៅតំបន់ដែលមិនមានប្រតិបត្តិការ ដើម្បីនាំសេវាកម្មរបស់យើងជិតអ្នកដែលមានតម្រូវការ។

ការអភិវឌ្ឍន៍ផលិតផលគឺជាការផ្តោតសំខាន់មួយទៀត គ្រឹះស្ថានបានកែប្រែការផ្តល់ប្រាក់កម្ចីដែលមានស្រាប់ដោយជោគជ័យ និងណែនាំផលិតផលថ្មីៗដែលត្រូវបានបង្កើតឡើងឱ្យសមរម្យនឹងតម្រូវការរបស់អតិថិជន។ តាមគោលនយោបាយរូបិយវត្ថុរបស់ធនាគារជាតិនៃកម្ពុជា យើងបានផ្តល់ការយកចិត្តទុកដាក់លើការផ្តល់កម្ចី ជាប្រាក់រៀល ដើម្បីគាំទ្រដល់ការបញ្ចូលហិរញ្ញវត្ថុ និងស្ថិរភាពរូបិយប័ណ្ណនៅក្នុងសេដ្ឋកិច្ចក្នុងស្រុក។

សម្រាប់ឆ្នាំ២០២៥ ការប្តេជ្ញាចិត្តរបស់យើងនៅតែរឹងមាំ ដើម្បីជំរុញកំណើនរួមបញ្ចូលកាន់តែទូលំទូលាយ និងធ្វើឱ្យទំនាក់ទំនង អតិថិជនកាន់តែខ្លាំងខ្លា និងទទួលយកការច្នៃប្រឌិត ដើម្បីផ្តល់តម្លៃកាន់តែល្អប្រសើរ។ យើងមានទំនុកចិត្តថា គោលដៅយុទ្ធសាស្ត្រដែលបានដាក់ក្នុងឆ្នាំ ២០២៤ នឹងគាំទ្រដល់គោលដៅរបស់យើងក្នុងឆ្នាំខាងមុខ។

ជាចុងបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ បុគ្គលិក អតិថិជន និងអ្នកពាក់ព័ន្ធ ទាំងអស់ដែលបានខិតខំប្រឹងប្រែងគ្រប់ពេលវេលា។ ការគាំទ្រ និងជំនឿទុកចិត្តរបស់អ្នកទាំងអស់គ្នាលើបេសកកម្មរបស់យើងគឺជាចលករជំរុញឱ្យយើងឈានទៅមុខ។ យើងរួមគ្នានឹងបន្តកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំ និងទូលំទូលាយបន្ថែមសម្រាប់ប្រទេសកម្ពុជា។

ដោយកិត្តិយសខ្ពស់ពីខ្ញុំ,

លោក ប៉ូ សត្យា
ប្រធានអគ្គនាយក
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ម.ក



មីយ៉ា ម.ក

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

មីយ៉ា ម.ក គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ដែលបានបង្កើតឡើងនៅឆ្នាំ ២០១៥ ដោយសហគ្រិនជនជាតិខ្មែរ។ ការបង្កើតនេះមានគោលបំណងចម្បងក្នុងការគាំទ្រនិងជួយសហគ្រាសធុនតូច និងមធ្យម (SMEs) ដើម្បី ពង្រីកអាជីវកម្មឱ្យ កាន់តែរឹងមាំ។ គ្រឹះស្ថានប្តេជ្ញាធ្វើឱ្យ ជីវភាពរស់នៅរបស់ប្រជាជនដែលមានចំណូលទាប និងមធ្យម នៅតាមតំបន់ជ្រាលជ្រៅនិងបណ្តាខេត្តនានា មានភាពប្រសើរឡើង និងរក្សានិរន្តរភាពក្នុង ប្រតិបត្តិការរបស់ខ្លួនផងដែរ។ មីយ៉ា ម.ក ផ្តោតលើការផ្តល់សេវាហិរញ្ញវត្ថុ ដើម្បីគាំទ្រអាជីវកម្ម ខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម តាម រយៈសេវាកម្មដែលមាន គុណភាព និងលក្ខខណ្ឌហិរញ្ញវត្ថុបត់បែន ដែលអាចជួយលើកស្ទួយការ រីកចម្រើន និងភាពជោគជ័យរបស់សហគ្រាសកម្ពុជា។

ទស្សនវិស័យ បេសកកម្ម និង តម្លៃស្នូល



ទស្សនវិស័យ

ក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា ដែលផ្តល់សេវាកម្មហិរញ្ញវត្ថុ សំបូរ បែបនិងមានភាពច្នៃប្រឌិត ដើម្បីគាំទ្រនិងជំរុញការរីកចម្រើនរបស់សហគ្រិនខ្នាតតូច និងមធ្យម ដោយរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា។

1

ចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា តាមរយៈការផ្តល់សេវាកម្មហិរញ្ញវត្ថុ ដែលតម្លៃសមរម្យ និងបំពេញតម្រូវការរីកចម្រើនរបស់អតិថិជន។



បេសកកម្ម

2

ធ្វើជាដៃគូដែលគួរឱ្យទុកចិត្តសម្រាប់សហគ្រិនខ្នាតតូច និងមធ្យម ទាំងនៅក្នុងទីក្រុងនិងជនបទ។

3

លើកស្ទួយ និងគាំទ្រអ្នកដែលមានចំណូលទាប និងមធ្យម ដែលប្រាថ្នាចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ពួកគេ។

4

យើងនៅទីនេះដើម្បីបម្រើប្រទេសកម្ពុជាជាមួយនឹង “ការប្តេជ្ញាចិត្ត,” “ការយកចិត្តទុកដាក់,” និង “ឧត្តមភាព”។

➔ **គណនេយ្យភាព:** ទទួលខុសត្រូវយ៉ាងពេញលេញចំពោះសកម្មភាពរបស់យើង និងប្តេជ្ញាចំពោះតម្លាភាព និងសុចរិតភាព ក្នុងអ្វីគ្រប់យ៉ាងដែលយើងធ្វើ។

➔ **ភាពចម្រុះ:** ទទួលយក និងផ្តល់តម្លៃដល់ទស្សនៈ គំនិត និងបរិបទចម្រុះ ដើម្បីបម្រើអតិថិជន និងសហគមន៍របស់យើងឱ្យកាន់តែប្រសើរឡើង។

➔ **និរន្តរភាព:** ខិតខំផ្តល់ផលប៉ះពាល់រយៈពេលវែង ដោយលើកកម្ពស់ហិរញ្ញវត្ថុ ដែលទទួលខុសត្រូវ ការពង្រឹងសេដ្ឋកិច្ច និងការគ្រប់គ្រងបរិស្ថានយ៉ាងប្រុងប្រយ័ត្ន។



តម្លៃស្នូល

ខែមករា ២០១៦

- ដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណអាជីវកម្មមីក្រូហិរញ្ញវត្ថុក្រោមឈ្មោះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ហ្វាយនែនសល ភីអិលស៊ី ទៅធនាគារជាតិនៃកម្ពុជា (NBC)។

២២ មីនា ២០១៦

- ទទួលបានការយល់ព្រមជាគោលការណ៍ពី NBC សម្រាប់ឈ្មោះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ។

០២ មិថុនា ២០១៦

- ទទួលបានវិញ្ញាបនបត្រចុះបញ្ជីលេខ 00113366 ពីក្រសួងពាណិជ្ជកម្ម។

០៦ ធ្នូ ២០១៦

- ទទួលអាជ្ញាប័ណ្ណផ្លូវការសម្រាប់អាជីវកម្មមីក្រូហិរញ្ញវត្ថុពីធនាគារជាតិ នៃកម្ពុជា។

១៥ ខែមករា ឆ្នាំ ២០១៩

- ដោយមានការយល់ព្រមពី NBC ក្រោមឯកសារយោងលេខ M.F. ៧៤ ស្ថាប័ន បានប្តូរឈ្មោះសាជីវកម្មជាផ្លូវការពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ហ្វាយនែនសល ភីអិលស៊ី ទៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ម.ក
- បង្កើនដើមទុនចុះបញ្ជីពី ១,៥០០,០០០ ដុល្លារ ទៅ ២,៥០០,០០០ ដុល្លារ
- បានធ្វើវិសោធនកម្មអនុស្សរណៈគ្រឹះស្ថានរបស់ខ្លួន ដើម្បីឆ្លុះបញ្ចាំងពី រចនាសម្ព័ន្ធ និងម៉ាកយីហោដែលបានធ្វើបច្ចុប្បន្នភាព។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ម.ក ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ ២០១៥ ដោយលោក ជំទាវ ឧកញ៉ា ង៉ុក ប្រធានកិត្តិយសរបស់យើង រួមគ្នានឹង ភាគទុនិកកម្ពុជាមួយចំនួនទៀត។

ចក្ខុវិស័យនៃការបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះគឺដើម្បី គាំទ្រដល់ការរីកចម្រើននៃសហគ្រាសធុនតូច និងមធ្យម (SMEs) នៅទូទាំងប្រទេសកម្ពុជា។

ឆ្នាំ ២០១៥
(ទស្សនៈវិស័យ)

ឆ្នាំ ២០១៦
(ដើមទុន និងអាជ្ញាប័ណ្ណ)




ឆ្នាំ ២០១៩
(ការបង្កើតយីហោឡើងវិញ និងការពង្រីកដើមទុន)

ចំណុចសំខាន់ៗនៃរបាយការណ៍ហិរញ្ញវត្ថុ

សង្ខេបហិរញ្ញវត្ថុសម្រាប់ត្រីមាសទី១ (២០២២-២០២៤) និងការវិភាគនៃប្រតិបត្តិការហិរញ្ញវត្ថុដូចខាងក្រោម៖

ទិន្នន័យគិតត្រឹម ៣១ ធ្នូ	២០២២	២០២៣	២០២៤	ការផ្លាស់ប្តូរ ២០២៣→២០២៤
លទ្ធផលប្រតិបត្តិការ/US\$				
ប្រាក់ចំណូលសុទ្ធមុនបង់ពន្ធ	\$266,807	-\$434,614	-\$175,169	▲59.70% (recovery)
ប្រាក់ចំណូលសុទ្ធក្រោយបង់ពន្ធ	\$212,905	-\$418,914	-\$113,248	▲72.97% (recovery)
ទិន្នន័យសំខាន់ៗតារាងតុល្យការ/US\$				
ទ្រព្យសម្បត្តិសរុប	\$5.62M	\$3.49M	\$3.67M	▲5.15%
ប្រាក់កម្ចីដល់អតិថិជន (សុទ្ធ)	\$4.82M	\$2.72M	\$2.90M	▲6.60%
បំណុលសរុប	\$2.22M	\$511K	\$350K	▼31.54%
ដើមទុនរួម	\$3.40M	\$2.98M	\$3.32M	▲11.45%
អនុបាតហិរញ្ញវត្ថុ/%				
ចំណូលពីទ្រព្យសកម្មធុរកិច្ច(ROA)	2%	-6%	-2%	▲4.46%
ចំណូលពីដើមទុន(ROE)	3%	-7%	-2%	▲5.33%
បំណុល/ទ្រព្យសម្បត្តិ	39%	15%	10%	▼5.11%
បំណុល/ដើមទុន	65%	17%	11%	▼6.62%
គុណភាពទ្រព្យសកម្ម				
ឥណទានមិនតំណើរការរៀបរយនិងឥណទានសរុប%		15%	16%	▲1.00%
សំវិធានធានារៀបរយនិងឥណទានសរុប (%)		24%	30%	▲6.00%
ព័ត៌មានទូទៅ				
ចំនួនសាខា/ការិយាល័យកណ្តាល	1	1	1	-
ចំនួនបុគ្គលិក	22	25	28	▲12.00%
ចំនួនអ្នកខ្ចី	587	407	294	▼27.76%

លទ្ធផលហិរញ្ញវត្ថុសង្ខេប



ការពិនិត្យអាជីវកម្ម

ការកសាងសមត្ថភាព

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ម.ក បន្តរីកចម្រើន និងបានពង្រីកផលប៉ុន្តែរបស់ខ្លួន ក្នុងស្ថានភាពហិរញ្ញវត្ថុដែលមានការប្រកួតប្រជែងកាន់តែខ្លាំង។ យើងទទួលស្គាល់ថាការបណ្តុះបណ្តាលបុគ្គលិកសារៈសំខាន់ បូកផ្សំនឹងការដុះខាត់ចំណេះដឹង ជំនាញ និងសមត្ថភាព ដើម្បីផ្តល់នូវសេវាកម្ម ដែលមាន គុណភាព និងប្រសិទ្ធភាពល្អប្រសើរជាងមុន។


ដើម្បីគាំទ្រដល់ចំណុចនេះ នាយកដ្ឋាន/ផ្នែកធនធានមនុស្ស បានផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ បណ្តុះបណ្តាល អោយបានទូលំទូលាយ និងការកសាងសមត្ថភាពដែលរួមមាន៖

- សហការជាមួយនាយកដ្ឋានសមី ដើម្បីកំណត់ និងឆ្លើយតបទៅនឹងតម្រូវការបណ្តុះបណ្តាលជាក់លាក់។
- ការកែលម្អ និងបំពាក់កន្លែងបណ្តុះបណ្តាលឱ្យមានបរិយាកាសសមរម្យ។
- ពង្រីកវិសាលភាពកម្មវិធីបណ្តុះបណ្តាលសម្រាប់បុគ្គលិកគ្រប់កម្រិត។

ការផ្តួចផ្តើមនេះមានគោលបំណងបង្កើនសមត្ថភាពផ្នែកប្រតិបត្តិការស្នូលដូចជា៖ ការវាយតម្លៃប្រាក់កម្ចី ការលក់ ការជ្រើសរើសអតិថិជន និងការគ្រប់គ្រង ការកែលម្អលំហូរការងារ ដើម្បីលើកកម្ពស់គុណភាពសេវា និង ប្រសិទ្ធភាព ការអនុវត្តរបស់ស្ថាប័ន។

ការបណ្តុះបណ្តាលឆ្នាំ 2024

នៅឆ្នាំ ២០២៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ម.កបានចាប់ផ្តើមកម្មវិធីបណ្តុះបណ្តាលដ៏ទូលំទូលាយមួយ ដែលគ្របដណ្តប់ ទាំងផ្នែកបច្ចេកទេស និងការគ្រប់គ្រង។ កម្មវិធីនេះជាជំហានបន្តពីឆ្នាំ ២០២៣ ដែលបានដាក់ឱ្យប្រើប្រាស់ការបណ្តុះបណ្តាលគោលនយោបាយថ្មីៗ និងចំណុចសំខាន់ៗរួមមាន៖



កម្មវិធីទាំងនេះបង្ហាញពី ការប្តេជ្ញាចិត្តយ៉ាងប្រាកដរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ម.ក ក្នុងការវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស, ដោយផ្តល់សិទ្ធិអំណាច និងវិធីសាស្ត្រដល់បុគ្គលិក ដើម្បីឆ្លើយតបនឹងតម្រូវការកាន់តែរីកចម្រើនរបស់អតិថិជន និងអ្នកពាក់ព័ន្ធទាំងអស់។

ការដាក់បញ្ចូលហិរញ្ញវត្ថុ

ជាផ្នែកនៃបេសកកម្មរបស់យើងក្នុងការលើកកម្ពស់ ការចូលរួមយ៉ាងសកម្មក្នុងប្រព័ន្ធហិរញ្ញវត្ថុជាសាធារណៈ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ម.ក បានបន្តអភិវឌ្ឍន៍ និងចែកចាយផលិតផលដែលសមរម្យទៅដល់សហគមន៍ មិនទាន់មានសេវា ហិរញ្ញវត្ថុគ្របដណ្តប់ (underserved) និងមិនមានធនាគារ (unbanked) ជាពិសេសនៅតំបន់ជនបទ និងតំបន់ជុំវិញទីក្រុង។ យើងបានផ្តោតលើចំណុចសំខាន់ៗដូចជា៖

- ពង្រីកឱកាសទទួលបានកម្ចីសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម (SMEs) ដោយផ្តោតទៅលើគ្រួសារដែលមានចំណូលទាប
- រចនាប្រព័ន្ធសងប្រាក់ដឹបតំបែន និងសមរម្យសម្រាប់អតិថិជននៅតំបន់ដីងាយរងគ្រោះ
- ជម្រុញការចូលរួមរបស់ស្ត្រី និងយុវជន ក្នុងវិស័យហិរញ្ញវត្ថុ
- លើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ (financial literacy) សម្រាប់អតិថិជនថ្មី និងអ្នកខ្ចីលើកដំបូង

យុទ្ធសាស្ត្រទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ គ្រឹះស្ថាន ក្នុងការធានាថាកំណើននៃការផ្តល់សេវានៅតែរួមបញ្ចូល និងបម្រើគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា។

ការរួមបញ្ចូលប្រព័ន្ធធនាគារស្នូល

ដើម្បីបង្កើន ប្រសិទ្ធភាពនៃប្រតិបត្តិការ, ភាពរហ័សរហួន, និង ភាពតម្លាភាពរបស់ប្រព័ន្ធហិរញ្ញវត្ថុ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ម.ក បានអនុវត្តការរួមបញ្ចូលប្រព័ន្ធធនាគារស្នូល (Core Banking System – CBS) យ៉ាងជោគជ័យ។ ការផ្លាស់ប្តូរឌីជីថលនេះបានជួយដល់៖

- ការចូលប្រើទិន្នន័យជាក់ស្តែង (real-time data access) និងការវាយតម្លៃបានក្នុងពេលវេលាទាន់ សម័យ
- ការកែលម្អបទពិសោធន៍អតិថិជន តាមរយៈដំណើរការដែលមានល្បឿនលឿន និងសាមញ្ញ
- ការបង្កើនសមត្ថភាពគ្រប់គ្រងហានិភ័យ និងការត្រួតពិនិត្យផ្ទៃក្នុងបានរឹងមាំ
- ការអនុវត្តអនុលោមតាមបទបញ្ញត្តិ (regulatory compliance)

និងការត្រៀមខ្លួនសម្រាប់ការសវនកម្មអោយមានប្រសិទ្ធភាពការវិនិយោគលើ CBS ជាជំហានយុទ្ធសាស្ត្រដ៏សំខាន់, ដែលបានដាក់គ្រឹះរឹងមាំ សម្រាប់ ភាពធន់របស់ប្រតិបត្តិការ, ក៏ដូចជាជំរុញ ការច្នៃប្រឌិតក្នុងការផ្តល់ សេវាហិរញ្ញវត្ថុឌីជីថល និងការរៀបចំសេវាថ្មីៗនៅពេលអនាគត។

ការគ្រប់គ្រងហានិភ័យ និងការត្រួតពិនិត្យផ្ទៃក្នុង

បរិយាកាសនៃការត្រួតពិនិត្យផ្ទៃក្នុងដ៏រឹងមាំមានសារៈសំខាន់យ៉ាងខ្លាំងចំពោះភាពជោគជ័យរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ម.ក វាជាមូលដ្ឋានសំខាន់ក្នុងការសម្រេចបានគោលដៅយុទ្ធសាស្ត្រ និងការប្រតិបត្តិការ យ៉ាងមានប្រសិទ្ធភាព របស់យើង។ ការគ្រប់គ្រងហានិភ័យដែលមិនគ្រប់គ្រាន់អាចបង្កើនហានិភ័យ និងប៉ះពាល់ ដល់ស្ថិរភាពរបស់ ស្ថាប័នយ៉ាងខ្លាំង។ គ្រឹះស្ថាន បានបង្កើតក្របខ័ណ្ឌគ្រប់គ្រងផ្ទៃក្នុងដែលទូលំទូលាយ និងមាន សុវត្ថិភាពដោយផ្តោតសំខាន់លើ៖

- ការការពារទ្រព្យសម្បត្តិ ការគ្រប់គ្រងសាច់ប្រាក់ និងការគ្រប់គ្រងធនធានមនុស្ស
- ការការពារកំហុស និងកាត់បន្ថយហានិភ័យតាមរយៈលំហូរប្រតិបត្តិការដែលមានរចនាសម្ព័ន្ធច្បាស់លាស់
- គណនេយ្យភាព និងការអនុលោមតាមស្តង់ដារនិងបទបញ្ញត្តិ

ធាតុសំខាន់ៗនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់យើង៖

 <p>គោលនយោបាយ និងនីតិវិធីដែលបានចងក្រងជាក់លាក់ ដំណើរការទាំងអស់ត្រូវបានសម្របសម្រួល ជាមួយនឹងគោលនយោបាយដែលបានចែងជាឯកសារយ៉ាងច្បាស់ ដើម្បីគាំទ្រការរៀបចំហានិភ័យ និងការអនុលោមតាមបទបញ្ញត្តិ។</p>	 <p>ការបែងចែកកាតព្វកិច្ច គ្មាននិយោជិតណាម្នាក់ត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការពេញលេញ ដោយ ឯករាជ្យ ដើម្បីកាត់បន្ថយហានិភ័យនៃការក្លែងបន្លំ និងកំហុសក្នុងប្រតិបត្តិការ។</p>
 <p>ទំនួលខុសត្រូវ និងការអនុលោមតាម បុគ្គលិកទាំងអស់ត្រូវទទួលខុសត្រូវចំពោះការប្រកាន់ ខ្ជាប់គោល ការណ៍ និងត្រូវរាយការណ៍អំពីការបំពានណាមួយតាមបណ្តាញត្រឹមត្រូវ។</p>	 <p>អភិបាលកិច្ច ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យការគ្រប់គ្រងហានិភ័យ ដើម្បីធានាថាស្ថាប័ន មានភាពធន់នឹងមានការត្រៀមខ្លួន ក្នុងការប្រឈមមុខនឹងបញ្ហាប្រឈមផ្សេងៗ។</p>

ការពង្រឹងការវាយតម្លៃប្រាក់កម្ចី


ដើម្បីបង្កើនទាំងគុណភាព និងការរីកចម្រើននៃផលប៉ះពាល់ប្រាក់កម្ចី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ម.ក បានពង្រឹង និងបន្តអភិវឌ្ឍន៍ ក្របខ័ណ្ឌអភិបាលកិច្ចខាងឥណទានរបស់ខ្លួន។ គណៈកម្មាធិការឥណទាន (Credit Committee - CC) ត្រូវបានបង្កើតឡើង និងតែងតាំងដោយក្រុមប្រឹក្សាភិបាល ទំនួលខុសត្រូវសំខាន់ៗរួមមាន៖

- ត្រួតពិនិត្យនិងអនុម័តគោលនយោបាយ និងការអនុវត្តទាក់ទងនឹងឥណទាន
- កំណត់ វាយតម្លៃ និងគ្រប់គ្រងហានិភ័យឥណទាន
- ត្រួតពិនិត្យគុណភាពផលប៉ះពាល់ឥណទាន និងធានាការអនុលោមតាមច្បាប់និងបទប្បញ្ញត្តិ

ដើម្បីបង្កើនប្រសិទ្ធភាពនិងការឆ្លើយតបនៅកម្រិតប្រតិបត្តិការ គណៈកម្មាធិការអនុឥណទាន (Sub-Credit Committee - SCC) ត្រូវបានបង្កើតឡើង ដើម្បីគាំទ្របេសកកម្មរបស់ CC តាមរយៈការទទួលសិទ្ធិនិងការទទួលខុសត្រូវដែលបានផ្ទេរ។

រចនាសម្ព័ន្ធអភិបាលកិច្ចទាំងពីរនេះ ធានាថា មានការសម្រេចចិត្តផ្តល់ប្រាក់កម្ចីបានលឿន ប្រកបដោយ ការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ខណៈពេលដែលរក្សាការប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងចំពោះ គោលនយោបាយ ផ្ទៃក្នុង និងបទប្បញ្ញត្តិខាងក្រៅ។

រចនាសម្ព័ន្ធអង្គភាព និងចាត់តាំង





លោកស្រី ជាង អ៊ឹង
ប្រធានក្រុមប្រឹក្សាភិបាល និង
ប្រធាននៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ម.ក

វប្បធម៌ការសិក្សា
បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ
Hawaii Pacific ឆ្នាំ ២០០៣
ជំនាញសមត្ថភាព៖
ការគ្រប់គ្រងហិរញ្ញវត្ថុ | សេដ្ឋកិច្ច | អភិបាលកិច្ច | ការ
ដឹកនាំយុទ្ធសាស្ត្រ
បទពិសោធន៍អាជីព៖
·នាយិកាហិរញ្ញវត្ថុចម្រុង (CFO), ក្រុមហ៊ុន Emaxx
Telecommunications
·ទីប្រឹក្សា, ស្ថាប័នមីក្រូហិរញ្ញវត្ថុ MIA (២០១៨-២០២៤)
·សមាជិកក្រុមប្រឹក្សាភិបាល, MIA Money Myanmar
(២០២២-២០២៤)
·សមាជិកក្រុមប្រឹក្សាភិបាល, ក្រុមហ៊ុនធានារ៉ាប់រង K2
(២០១៤-២០២៣)
·សមាជិកក្រុមប្រឹក្សាភិបាល, ក្រុមហ៊ុន STARDigital
(២០១៩-២០២២)

លោកស្រី ជាង អ៊ឹង ជាអ្នកដឹកនាំជំនាញផ្នែកហិរញ្ញវត្ថុដែលមានបទពិសោធន៍ជ្រាលជ្រៅនៅក្នុងវិស័យ
មីក្រូហិរញ្ញវត្ថុ ការធានារ៉ាប់រង បច្ចេកវិទ្យាឌីជីថល និងទូរគមនាគមន៍។ លោកស្រីបានបម្រើតួនាទីជាអ្នកដឹកនាំ
និងទីប្រឹក្សាជាច្រើន ក្នុងស្ថាប័នជាតិ និងតំបន់។

ដោយភាពជឿជាក់ និងសមត្ថភាពក្នុងការដឹកនាំ លោកស្រីបានចូលរួមយ៉ាងសំខាន់ក្នុងការពង្រឹងប្រព័ន្ធគ្រប់
គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ និងការអនុវត្តបទប្បញ្ញត្តិ។ ការចូលរួមយ៉ាងសកម្មរបស់លោកស្រីបានជួយ
ជំរុញការរីកចម្រើនប្រកបដោយនិរន្តរភាព ការបង្កើនសមត្ថភាពប្រកួតប្រជែង និងភាពរឹងមាំរបស់ស្ថាប័ន។

លោក ប៉ូ សត្យា ជាអ្នកជំនាញផ្នែក ហិរញ្ញវត្ថុ និង ការ
គ្រប់គ្រង ដែលមានបទពិសោធន៍ជាង ១៨ ឆ្នាំ ក្នុង
វិស័យ សវនកម្ម គណនេយ្យ ប្រឹក្សាពាណិជ្ជកម្ម និង
ភាពជាអ្នកដឹកនាំ។



លោក ប៉ូសត្យា
ប្រធានអគ្គនាយកនៃ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ម.ក

លោកបានបញ្ចប់ អនុបណ្ឌិតផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ
ពីសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រ
សេដ្ឋកិច្ច ឆ្នាំ ២០១២ និងបរិញ្ញាបត្រវិទ្យាសាស្ត្រ
សេដ្ឋកិច្ចឆ្នាំ ២០០៦។ លើសពីនេះ លោក សត្យា
ក៏បានបញ្ចប់កម្មវិធី បណ្តុះបណ្តាលវិជ្ជាជីវៈជាច្រើន
ទាំងក្នុងស្រុក និងក្រៅស្រុកដូចជា គណនេយ្យ សវន
កម្ម ពន្ធដារ ស្តង់ដាររបាយការណ៍គណនេយ្យកម្ពុជា
(CARS) និងការគ្រប់គ្រង អាជីវកម្ម។

លោកចាប់ផ្តើមអាជីពនៅឆ្នាំ ២០០៦ ក្នុងតួនាទី សវនកម្ម គណនេយ្យ និងហិរញ្ញវត្ថុ ជាមួយអង្គការជាច្រើន រួម
មាន Vision Fund, CMK និង KUBIK Co., Ltd។

បទពិសោធន៍ និងសមត្ថភាពដឹកនាំរបស់លោក បាននាំឱ្យគាត់កាន់តួនាទី អ្នកគ្រប់គ្រងនៅក្រុមហ៊ុនជាច្រើន។
ហើយចាប់ពីឆ្នាំ ២០១២ ដល់ ២០១៨ លោកបានបម្រើជានាយកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាល និងជា
នាយក ប្រតិបត្តិទូទៅសម្រាប់ក្រុមហ៊ុនក្នុងស្រុកជាច្រើន។

ពីឆ្នាំ ២០១៥ ដល់ ២០១៩ លោកបានពង្រីកឥទ្ធិពលរបស់ គាត់ក្នុងវិស័យប្រឹក្សាយោបល់ ក្នុងនាមជា នាយក
គ្រប់គ្រង និងសហស្ថាបនិក S&P Consulting and Advisory Services ដើម្បីផ្តល់សេវាប្រឹក្សាអាជីវកម្ម
ដល់សហគ្រាសកម្ពុជា។

លោកបានចូលរួមជាមួយ MIA Plc ជា ប្រធានគណៈកម្មាធិការសវនកម្ម ដើម្បីផ្តល់ការត្រួតពិនិត្យយុទ្ធ
សាស្ត្រលើអភិបាលកិច្ច និងការអនុលោមតាមច្បាប់។

ការប្តេជ្ញាចិត្ត និងសមត្ថភាពដឹកនាំរបស់លោកបាននាំឱ្យមានការផ្លាស់ប្តូរ ទៅជាអ្នកគ្រប់គ្រងប្រតិបត្តិ ហើយនៅ
ឆ្នាំ ២០២៣ គាត់ត្រូវបានតែងតាំងជាប្រធានអគ្គនាយក (CEO) របស់ MIA Plc។

បច្ចុប្បន្ននេះ លោក សត្យា បានដឹកនាំ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ម.កជាមួយ ចក្ខុវិស័យពង្រីកការរួមបញ្ចូល
ផ្នែកហិរញ្ញវត្ថុ ដើម្បីជំរុញកំណើនប្រកបដោយ និរន្តរភាព និងដាក់ស្ថាប័ន ជាតួអង្គសំខាន់ក្នុងវិស័យ មីក្រូហិរញ្ញ
វត្ថុ របស់កម្ពុជា។



លោក ច័ន
នាយកប្រតិបត្តិការនៃ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ម.ក

លោក ច័ន មានបទពិសោធន៍ចម្រុះជាង២០ឆ្នាំ ក្នុងវិស័យធនាគារ មីក្រូហិរញ្ញវត្ថុ សវនកម្ម និងអភិវឌ្ឍន៍អចលនទ្រព្យ។

លោកបានបញ្ចប់បរិញ្ញាបត្រ គ្រប់គ្រងអាជីវកម្មផ្នែកគណនេយ្យ ពីសាកលវិទ្យាល័យ Maharishi Vedic និងអនុបណ្ឌិតផ្នែកធនាគារ និងហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យ Build Bright។ លោកក៏ទទួលបានវិញ្ញាបនបត្របច្ចេកទេសគណនេយ្យ (CAT) ពីចក្រភពអង់គ្លេសផងដែរ។

ចាប់តាំងពីឆ្នាំ ២០០២ លោកបានធ្វើការងារជាច្រើនតួនាទីរួមមានផ្នែកឥណទាន គណនេយ្យ និងសវនកម្មផ្ទៃក្នុងក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ ចាប់ពីឆ្នាំ ២០០៨ ដល់ ២០១២ លោកចាប់ផ្តើមកាន់តួនាទីជាអ្នកគ្រប់គ្រងសំខាន់ៗ ដូចជា ប្រធានសវនកម្មផ្ទៃក្នុង ប្រធានប្រតិបត្តិការនិងប្រធានផ្នែកហិរញ្ញវត្ថុ ទាំងវិស័យមីក្រូហិរញ្ញវត្ថុ និងអចលនទ្រព្យ។ ចាប់ពីឆ្នាំ ២០១២ ដល់ ២០១៤ លោកបានបម្រើជាប្រធានផ្នែកឥណទាន អាជីវកម្មខ្នាតតូច នៅធនាគារ ABA។

នៅឆ្នាំ ២០១៤ លោកបានផ្លាស់ប្តូរទៅវិស័យអចលនទ្រព្យ និងត្រូវបានតែងតាំងជា អនុប្រធានក្រុមហ៊ុន និងប្រធានផ្នែកលក់និងទីផ្សារ។ បច្ចុប្បន្ន លោកជាសមាជិកក្រុមប្រឹក្សាភិបាល និងជាទីប្រឹក្សាផ្នែក លក់និងវិនិយោគនៅក្រុមហ៊ុន KTC Investment។

ដើមឆ្នាំ ២០២៤ លោកត្រូវបានតែងតាំងជានាយកប្រតិបត្តិការ (COO) នៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ម.ក ទទួលខុសត្រូវក្នុងការគ្រប់គ្រងយុទ្ធសាស្ត្រ និងបង្កើន ប្រសិទ្ធភាពដំណើរការអាជីវកម្មដើម្បីជំរុញភាពល្អប្រសើររបស់ គ្រឹះស្ថាន។

លោកស្រី សាន សូរិយា បានបញ្ចប់បរិញ្ញាបត្រផ្នែកគណនេយ្យពីសាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងឆ្នាំ ២០១៤។ ចាប់អាជីពវិជ្ជាជីវៈតំបូងឆ្នាំ ២០១៣ តួនាទីជាជំនួយការអ្នកគ្រប់គ្រងគម្រោងរបស់មូលនិធិវិនិយោគធនាគារអភិវឌ្ឍន៍អាស៊ី (ADB)-ជាកន្លែងដំបូងដែលផ្តល់បទពិសោធន៍ក្នុងការគ្រប់គ្រង និងការអភិវឌ្ឍន៍។



លោកស្រី សាន សូរិយា
នាយកហិរញ្ញវត្ថុនៃ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ម.ក

ចាប់ពីឆ្នាំ ២០១៤ ដល់ ២០១៦ ជាគណនេយ្យករនៅក្រុមហ៊ុន Hatha Kaksekor Limited - ជាកន្លែងដែលបានទទួលបានជំនាញម៉ាម៉ូនក្នុងវិស័យគណនេយ្យ និងហិរញ្ញវត្ថុ។ ចុងឆ្នាំ ២០១៦ លោកស្រីសូរិយា បានចូលបម្រើការងារនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ម.ក ក្នុងតួនាទីគណនេយ្យករ, ជំនួយការអ្នកគ្រប់គ្រងទូទៅ នឹងប្រធានគណនេយ្យករ។ ដោយសារការបឹងប្រែង និងយកចិត្តទុកដាក់និងការងារ - លោកស្រីត្រូវបានតែងតាំងប្រធានផ្នែកហិរញ្ញវត្ថុនៅចុងឆ្នាំ ២០១៩ - ២០២១។

ដើម្បីពង្រីកបទពិសោធន៍ លោកស្រីបានចូលបម្រើការងារជាអនុប្រធានផ្នែក គ្រប់គ្រងគណនេយ្យហិរញ្ញវត្ថុនៅធនាគារ Wing Bank Plc ពីឆ្នាំ ២០២១ ដល់ ២០២៣ - លោកស្រីទទួលបាននូវ ចំណេះដឹងកាន់តែជ្រៅជ្រះលើការគ្រប់គ្រងហិរញ្ញវត្ថុរបស់ធនាគារពាណិជ្ជ។

នៅដើមឆ្នាំ ២០២៣ លោកស្រី សូរិយា បានត្រឡប់មក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ម.ក វិញនិងត្រូវបានតែងតាំងជានាយកហិរញ្ញវត្ថុ (CFO) ដែលទទួលបន្ទុកគ្រប់គ្រងយុទ្ធសាស្ត្រ ហិរញ្ញវត្ថុ ការវាយការណ៍ អនុលោម និងការអនុវត្តរបស់គ្រឹះស្ថាន។

បទពិសោធន៍ទូលំទូលាយរបស់លោកស្រីក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារពាណិជ្ជ ជាមួយនឹងចំណេះដឹងជ្រៅជ្រះលើប្រតិបត្តិការរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ម.ក បានធ្វើឲ្យលោកស្រីក្លាយជាផ្នែកសំខាន់នៃ អ្នកដឹកនាំប្រតិបត្តិរបស់ស្ថាប័ន។

ភាពជោគជ័យរបស់អតិថិជន



ឈ្មោះអតិថិជន៖ លោកស្រី ចាំង ផា
ប្រភេទអាជីវកម្ម៖ ធ្វើនំបញ្ចក
ទីតាំង៖ ភូមិត្រពាំងកែត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ

លោកស្រី ចាំង ផា មានដើមកំណើតពីស្រុកព្រះស្តេច ខេត្តព្រៃវែង ។ គ្រួសាររបស់គាត់បានផ្លាស់ទីមករស់នៅរាជធានីភ្នំពេញ ដើម្បីស្វែងរកឱកាសនិងជីវភាពល្អប្រសើរជាងមុន។ នាងបានគឺជាមេផ្ទះ រស់នៅជិតផ្សារ ទួលសំបូរ ប្តីគាត់ធ្វើការជាជាងភ្លើង និងកូនៗធ្វើការនៅរោងចក្រកាត់ដែរ។

ក្នុងឆ្នាំ ២០២៣ លោកស្រី បានទទួលការចាប់អារម្មណ៍ និងមានចំណូលចិត្តមុខរបររបស់គាត់ ពេលដែលគាត់ចូលរួមក្នុងកម្មវិធីនៅភូមិមួយ ពេលដែលម្ចាស់ផ្ទះយកនំបញ្ចកមកទទួលភ្ញៀវ។ គាត់បានសំលឹងឃើញឱកាសទិផ្សារ ហើយក៏ចាប់ផ្តើមធ្វើនំបញ្ចកនៅផ្ទះ ជាមួយដើមទុនតិចតួច។ ដើម្បីពង្រីកអាជីវកម្ម គាត់បានស្នើសុំឥណទានពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ម.ក ដើម្បី ពង្រីកសមត្ថភាពធ្វើនំរបស់គាត់ និងដើម្បីចាប់យកចំណែកទិផ្សារអោយកាន់តែធំថែមទៀត។

ការផលិតរបស់គាត់ បានរីកចម្រើនយ៉ាងខ្លាំង ជាមួយទំហំនៃការផលិតធំជាងមុនជាមួយនិងឧបករណ៍ផលិត មានបច្ចេកទេសទាន់សម័យ។ បច្ចុប្បន្នគាត់អាចផ្គត់ផ្គង់នំបញ្ចកស្រស់ទៅផ្សារ និងហាងជុំវិញ តំបន់រស់នៅរបស់គាត់បានជាប្រចាំ។ ការកើនឡើង នៃផលិតកម្មបានអនុញ្ញាតឲ្យគាត់អាចជួលជំនួយការក្រៅម៉ោងពីរនាក់ ដើម្បីកាត់បន្ថយបន្ទុកការងារ និងបំពេញតម្រូវការអតិថិជនអោយបានទាន់ពេលវេលា។

គាត់ក៏បានចាប់ផ្តើមបង្កើតម៉ាក និងវេចខ្ចប់ថ្មីៗ ដើម្បីផ្គត់ផ្គង់ទៅហាងលក់រាយ និងរោងនីយដ្ឋានតូចៗ។ ទន្ទឹមគ្នានោះដែរគាត់មានបំណងបើកហាងនំបញ្ចកលក់ដុំ និងរាយនៅជិតផ្សារទួលសំបូរនៅចុងឆ្នាំ ២០២៤។

ការគាំទ្រពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ម.ក មិនត្រឹមតែផ្តល់ដើមទុននោះទេ តែជួយផ្តល់ទំនុកចិត្ត និងការជម្រុញលើកទឹកចិត្ត ដែលបានជួយឲ្យគាត់បង្កើតមុខរបរ និងមានប្រាក់ចំណូលសមរម្យនិងជីវភាពល្អប្រសើរឡើងផងដែរ។

" គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ម.កមិនត្រឹមតែផ្តល់ដើមទុនទេ ប៉ុន្តែផ្តល់ទំនុកចិត្ត និងការជម្រុញចិត្តដ៏អស្ចារ្យផងដែរ។ ខ្ញុំមានមោទនភាពចំពោះសមិទ្ធផលដែលខ្ញុំសម្រេចបាន។ សម្រាប់លោកអ្នកដែលមានក្តីស្រមៃចាប់ផ្តើមអាជីវកម្ម ខ្ញុំសូមណែនាំឲ្យជ្រើសរើស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ម.ក ជាដៃគូ។"

លោកស្រី ចាំង ផា

របាយការណ៍ ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម

- ១០. ព័ត៌មានទូទៅអំពីក្រុមហ៊ុន
- ១១. របាយការណ៍របស់ក្រុមប្រឹក្សាភិបាល
- ១២. របាយការណ៍របស់សវនករឯករាជ្យ
- ១៣. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
- ១៤. របាយការណ៍ប្រាក់ចំណូល ចំណាយ
- ១៥. របាយការណ៍នៃការផ្លាស់ប្តូរដើមទុន
- ១៦. របាយការណ៍នៃលំហូរសាច់ប្រាក់
- ១៧. កំណត់ចំណាំចំពោះរបាយការណ៍ហិរញ្ញវត្ថុ

ព័ត៌មានអាជីវកម្ម

ឈ្មោះស្ថាប័ន៖	មីយ៉ា មក
ការចុះបញ្ជី៖	លេខ ០០០១៣៦៦៦
ទីតាំងចុះបញ្ជី៖	ផ្ទះលេខ៩៣ មហាវិថីព្រះនរោត្តម កែងផ្លូវ២០៨ សង្កាត់បឹងរាំង ខណ្ឌដូន ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
ម្ចាស់ភាគហ៊ុន៖	លោកស្រី ជាង អ៊ឹង លោក ង៉ែរ វ៉ាន់ស៊ី
ក្រុមប្រឹក្សាភិបាល៖	លោកស្រី ជាង អ៊ឹង ប្រធានក្រុមប្រឹក្សាភិបាល លោក ប៉ូ សត្យា សមាជិក លោក ង៉ែរ វ៉ាន់ស៊ី សមាជិក
គណៈគ្រប់គ្រងប្រតិបត្តិ៖	លោកស្រី ជាង អ៊ឹង ប្រធានគ្រឹះស្ថាន និងប្រធានក្រុមប្រឹក្សាភិបាល លោក ប៉ូ សត្យា ប្រធានអគ្គនាយក លោក ថា ចុន នាយកប្រតិបត្តិការ លោកស្រី សាន សុរិយា នាយកហិរញ្ញវត្ថុ
សវនករ ៖	KRESTON CAMBODIA

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលសូមភ្ជាប់នូវរបាយការណ៍នេះ ជាមួយរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ មីយ៉ា ម.ក តទៅហៅថា “ក្រុមហ៊ុន” សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤។

១. ព័ត៌មានអំពីក្រុមហ៊ុន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ម.ក ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលបានធ្វើប្រតិបត្តិការអាជីវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម (MOC) ក្រោមលេខចុះបញ្ជី លេខ ០០០១៣៦៦៦ ចុះ ថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០១៦។ នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ ក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើប្រតិបត្តិការអាជីវកម្មជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ក្រុមហ៊ុនក៏បានបន្តជាថ្មីអាជ្ញាប័ណ្ណគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានអនុម័តពីធនាគារជាតិនៃកម្ពុជា (NBC) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ សកម្មភាពចម្បងរបស់ក្រុមហ៊ុន ផ្តោតសំខាន់ៗក្នុងការធ្វើសកម្មភាពអាជីវកម្មមីក្រូហិរញ្ញវត្ថុ និង ការផ្តល់សេវាកម្ម ហិរញ្ញវត្ថុពាក់ព័ន្ធនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការិយាល័យចុះបញ្ជីរបស់ក្រុមហ៊ុនមានទីតាំងស្ថិតនៅ អគារលេខ៩៣ មហាវិថីព្រះនរោត្តម កែងផ្លូវលេខ២០៨ សង្កាត់ បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

២. លទ្ធផលនៃប្រតិបត្តិការ

លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤ និង កិច្ចការរបស់ក្រុមហ៊ុនដល់កាលបរិច្ឆេទនេះ ត្រូវបានកំណត់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាល ពុំមានការស្នើសុំបែងចែកភាគលាភសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤ ទេ។

៣. ក្រុមប្រឹក្សាភិបាល

សមាជិកនៃក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននៅក្នុងអំឡុងការិយបរិច្ឆេទ និងកាលបរិច្ឆេទនៃរបាយការណ៍នេះមានដូចខាងក្រោម៖

ឈ្មោះ:	មុខតំណែង
លោកស្រី ជួរ ម៉ុក	ប្រធានក្រុមប្រឹក្សាភិបាល
លោក ជួរ ស្រីន	អភិបាល
លោក ជួរ វ៉ាន់ស៊ី	អភិបាល

៤. សវនករ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទបញ្ចប់នៅ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤ បានធ្វើសវនកម្ម ដោយក្រុមហ៊ុន ខេម អ៊ិនធើន & ថាកស៊ីស ឯ.ក ។

៥. ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវធានាថា របាយការណ៍ហិរញ្ញវត្ថុបានរៀបចំឡើងបានបង្ហាញពីទិដ្ឋភាពពិតនិង ត្រឹមត្រូវនូវស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការ អាជីវកម្ម និង លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទបញ្ចប់នេះ។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ក្រុម ប្រឹក្សាភិបាលក៏ត្រូវឱ្យ៖

- ក) អនុវត្តគោលនយោបាយគណនេយ្យសមស្រប ទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ជា សម្រាប់សហគ្រាសធុនតូច និងមធ្យម (CIFRS for SMEs) ដែលត្រូវឱ្យមានការវិនិច្ឆ័យ និងការ ប៉ាន់ស្មានដោយសមហេតុផល ហើយបន្ទាប់មកត្រូវអនុវត្តគោលនយោបាយទាំងនោះឱ្យមាន សង្គតិភាព
- ខ) អនុលោមតាមតម្រូវការលាតត្រដាងរបស់ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់ សហគ្រាសធុនតូច និងមធ្យម (CIFRS for SMEs) និងគោលការណ៍ណែនាំរបស់ធនាគារជាតិ នៃ កម្ពុជា ហើយប្រសិនបើមានការប្រាសចាកណាមួយពីស្តង់ដារទាំងនេះក្នុងការបង្ហាញនូវទិដ្ឋភាពពិត ប្រាកដ និងត្រឹមត្រូវ ក្រុមប្រឹក្សាភិបាលត្រូវប្រាកដថា ការប្រាសចាកទាំងនេះត្រូវបានបង្ហាញ ពន្យល់ និងកំណត់យោបល់លើចំណុចមិនត្រឹមត្រូវក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- គ) ថែរក្សាកំណត់ត្រាបញ្ជីគណនេយ្យ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព
- ឃ) រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លុះត្រាតែ ករណីមិនសមស្របណាកើតឡើង តែយើងសន្មត់ថាក្រុមហ៊ុននឹងបន្តធ្វើប្រតិបត្តិការអាជីវកម្មនាពេល អនាគត និង
- ង) គ្រប់គ្រងផ្ទៃក្នុង និងរាល់ការសម្រេចចិត្តសំខាន់ៗដែលប៉ះពាល់ដល់ប្រតិបត្តិការ និងលទ្ធផលរបស់ក្រុម ហ៊ុន ដូច្នេះ ត្រូវប្រាកដថាសេចក្តីសម្រេចទាំងនោះត្រូវបានបង្ហាញយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលក៏មានទំនួលខុសត្រូវក្នុងការការពារទ្រព្យសកម្មរបស់ក្រុមហ៊ុន ហេតុដូច្នេះហើយ សម្រាប់ការចាត់ វិធានការសមហេតុផលក្នុងការបង្ការ និងការពារការភ្លេងបន្លំ និងភាពមិនប្រក្រតីផ្សេងៗទៀត។

ក្រុមប្រឹក្សាភិបាលធានាអះអាងថា ក្រុមហ៊ុនបានអនុវត្តតាមលក្ខខណ្ឌខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុន។

៦. ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ក្រុមប្រឹក្សាភិបាលបានយកចិត្តទុកដាក់ទៅលើបញ្ហាដូចខាងក្រោម៖

- ក) ការផ្ទេរជាសាវ័ន្តទាំងអស់ទៅ ឬពីទុនបម្រុង ឬសំវិធានធន ក្នុងអំឡុងពេលឆ្នាំហិរញ្ញវត្ថុត្រូវបាន បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- ខ) សំវិធានធនលើឱនភាពតម្លៃនៃឥណទានផ្តល់ដល់អតិថិជន និងទ្រព្យសកម្មរយៈពេលខ្លីនិងវែងត្រូវធ្វើ ឡើងតាមការតម្រូវ
- គ) បំណុលទារមិនបានដែលទទួលស្គាល់ត្រូវកាត់ចេញ ប្រសិនបើមាន
- ឃ) វិធីសាស្ត្រដែលមានស្រាប់ក្នុងការវាយតម្លៃទ្រព្យសកម្ម ឬបំណុល គឺមិនអាចបំភាន់ ឬមិនសមរម្យទេ
- ង) មិនមានករណីណាដែលចំនួនទឹកប្រាក់បង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ នាំឱ្យមានការភាន់ច្រឡំ នោះទេ

- ច) គ្មានប្រតិបត្តិការ ឬ ព្រឹត្តិការណ៍ជាសារវន្ត និងមិនធម្មតា កើតមានឡើងនៅក្នុងចន្លោះពេល ការិយបរិច្ឆេទបញ្ចប់របាយការណ៍ហិរញ្ញវត្ថុ និងកាលបរិច្ឆេទនៃរបាយការណ៍នេះ អាចប៉ះពាល់ដល់ លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំហិរញ្ញវត្ថុនេះឡើយ
- (ឆ) លទ្ធផលនៃប្រតិបត្តិការរបស់ក្រុមហ៊ុនក្នុងអំឡុងឆ្នាំហិរញ្ញវត្ថុ គឺមិនរងផលប៉ះពាល់ ដោយមតិយោបល់ របស់ក្រុមប្រឹក្សាភិបាលដោយប្រការណាមួយ ប្រតិបត្តិការ ឬព្រឹត្តិការណ៍ជាសារវន្ត និង មិនប្រក្រតី ផ្សេងៗនោះទេ
- (ជ) គ្មានបំណុលយថាហេតុ ឬបំណុលផ្សេងៗរបស់ក្រុមហ៊ុនដែលអាចបង្ខំឱ្យអនុវត្ត ឬទំនងជាអាចអនុវត្ត បានក្នុងរយៈពេលដប់ពីរខែ បន្ទាប់ពីចុងការិយបរិច្ឆេទបញ្ចប់នៃឆ្នាំហិរញ្ញវត្ថុ អាចធ្វើឱ្យប៉ះពាល់ដល់ក្រុម ហ៊ុនក្នុងការបំពេញកាតព្វកិច្ចសង នៅពេលបំណុលដែលដល់កាលកំណត់ឡើយ ។

៧. ការអនុវត្តនីតិវិធីរបាយការណ៍ហិរញ្ញវត្ថុ

ក្នុងនាមក្រុមប្រឹក្សាភិបាលនៃ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ មីយ៉ា ម.កខ្ញុំសូមបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុដែលបាន ភ្ជាប់មកជាមួយត្រូវបានបង្ហាញពិតប្រាកដ គ្រប់ទិដ្ឋភាពជាសារវន្ត រួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុម ហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងរបាយការណ៍ចំណេញ ខាត និងចំណូលពេញលេញផ្សេងៗ របាយការណ៍ប ម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទបញ្ចប់ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម (CIFRS for SMEs) និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

តំណាងក្រុមប្រឹក្សាភិបាល



លោក ឃុំ សត្យា
ប្រធានអគ្គនាយក

រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២៥



CAM ACCOUNTING & TAX SERVICE CO., LTD.

Kreston Cambodia is the trading name of Cam Accounting & Tax Service Co., Ltd. Certified Public Accountants and Auditors Tax Agent License (GDT Member) Audit Firm License (KICPAA Member) Financial Institution Audit License (NBC Member)

Address: #3D, Street 416, Sangkat Tumnup Tuek, Khan Beong Keng Kong, Phnom Penh, Cambodia Tel: (855) 93 33 51 58 (855) 12 75 32 57 E-mail: info@krestoncambodia.com www.krestoncambodia.com

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិករបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ម.ក

មតិយោបល់

យើងបានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ម.ក (“ក្រុមហ៊ុន”) ដែលមានរាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤ ព្រមទាំងរបាយការណ៍ចំណេញ ខាត និងចំណូលពេញលេញផ្សេងៗ របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទបញ្ចប់ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ ដែលមានសេចក្តីសង្ខេបគោលនយោបាយគណនេយ្យសំខាន់ៗ ដូចមានបង្ហាញក្នុងទំព័រលេខ ៨ ដល់លេខ ៤២។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយត្រូវបានបង្ហាញពិតប្រាកដគ្រប់ទិដ្ឋភាពជាសារវន្តលើស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុនិងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូចនិងមធ្យម (CIFRS for SMEs) រួមជាមួយសេចក្តីណែនាំរបស់គណនាជាតិនៃកម្ពុជា (“NBC”)។

មូលដ្ឋាននៃការបញ្ជាក់មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“ស.ស.អ.ក”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំស្ថិតក្រោមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងផ្នែកការទទួលខុសត្រូវរបស់សវនករទៅលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុក្នុងរបាយការណ៍នេះ។ យើងជឿថាការស្តង់ដារសវនកម្មដែលយើងទទួលបាន គឺគ្រប់គ្រាន់ និងសមរម្យដើម្បីផ្តល់មូលដ្ឋានសម្រាប់មតិយោបល់របស់យើងខ្ញុំ។

ឯករាជ្យភាព

យើងមានភាពឯករាជ្យពីក្រុមហ៊ុន ដោយអនុលោមទៅតាមស្តង់ដារក្រមសីលធម៌គណនេយ្យករអន្តរជាតិ សម្រាប់ក្រមសីលធម៌វិជ្ជាជីវៈគណនេយ្យករអន្តរជាតិ ដែលចេញដោយក្រុមប្រឹក្សាស្តង់ដារនៃក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករ (IESBA) រួមជាមួយនឹងតម្រូវការក្រមសីលធម៌របស់គណនេយ្យករជំនាញ និងសវនករ នៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) ដែលពាក់ព័ន្ធនឹងសវនកម្មនៃរបាយការណ៍ហិរញ្ញវត្ថុរបស់យើងលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យើងបានបំពេញនូវទំនួលខុសត្រូវប្រកបដោយក្រមសីលធម៌ផ្សេងទៀតរបស់យើងតាម (IESBA) និង (វ.គ.ស.ក.)។

ព័ត៌មានក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករ

ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន គឺជាអ្នកទទួលខុសត្រូវរាល់ព័ត៌មានដែលជាប់ពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុន។ ព័ត៌មាននោះរួមបញ្ចូលទាំងរបាយការណ៍ក្រុមប្រឹក្សាភិបាល ប៉ុន្តែមិនបានរួមបញ្ចូលជាមួយនូវរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរបាយការណ៍របស់សវនករឡើយ។

ការបញ្ចេញទស្សនៈរបស់ពួកយើងទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គឺមិនបានរាប់បញ្ចូលជាមួយរបាយការណ៍ក្រុមប្រឹក្សាភិបាលឡើយ ហើយពួកយើងក៏មិនបញ្ចេញមតិលើរបាយការណ៍នេះដែរ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ទំនួលខុសត្រូវរបស់សវនករ គឺគ្រាន់តែអាចពីរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល និងពិចារណាថា តើរបាយការណ៍របស់ក្រុមប្រឹក្សាភិបាលមានភាពមិនស៊ីសង្វាក់គ្នាខ្លាំងជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឬក៏ការយល់ដឹងរបស់យើងដែលទទួលបានក្នុងអំឡុងពេលធ្វើសវនកម្មទំនងជាបង្ហាញពីកំហុសជាសារវន្ត។

ប្រសិនបើយោងទៅតាមការងារដែលពួកយើងបានបំពេញ រួចសន្និដ្ឋានថា របាយការណ៍របស់ក្រុមប្រឹក្សាភិបាលមានកំហុសជាសារវន្ត ដែលតម្រូវអោយយើងរាយការណ៍ពីការពិតនេះ។ យើងគ្មានអ្វីដែលត្រូវរាយការណ៍ពីបញ្ហានេះឡើយ។

ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលទៅលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនជាអ្នកទទួលខុសត្រូវចំពោះការរៀបចំ និងការបញ្ជាក់ទិដ្ឋភាពពិតប្រាកដនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធនតូច និងមធ្យម (CIFRS for SMEs) និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។ ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនទទួលខុសត្រូវដូចគ្នាផងដែរ ចំពោះប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលក្រុមប្រឹក្សាភិបាលក្រុមហ៊ុនយល់ថា មានសារៈប្រយោជន៍ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលពុំមានកំហុសគ្រប់គ្រាន់ជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬការភាន់ច្រឡំ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវលើការវាយតម្លៃនិរន្តរភាពរបស់ក្រុមហ៊ុន លាតត្រដាងរាល់បញ្ហា ដែលមានជាប់ពាក់ព័ន្ធជាមួយនឹងនិរន្តរភាពរបស់ក្រុមហ៊ុននិងការប្រើប្រាស់មូលដ្ឋាននិរន្តរភាព លើកលែងតែក្រុមប្រឹក្សាភិបាលមានបំណងចង់បិទក្រុមហ៊ុន ឬបញ្ឈប់ប្រតិបត្តិការ ឬគ្មានជម្រើសពិតប្រាកដក្រៅពីធ្វើដូច្នោះ។

ទំនួលខុសត្រូវរបស់សវនករឯករាជ្យទៅលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងគឺ ដើម្បីទទួលបាននូវការធានាសមហេតុផលអំពីរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនទាំងមូល មិនមានកំហុសគ្រប់គ្រាន់ជាសារវន្ត មិនថាដោយសារការក្លែងបន្លំ ឬការភាន់ច្រឡំ និងការចេញរបាយការណ៍សវនករដែលរាប់បញ្ចូលទាំងទស្សនៈរបស់យើង។ ការធានាសមហេតុផលគឺជាកម្រិតខ្ពស់នៃការធានា ប៉ុន្តែមិនធានាថាសវនកម្មដែលធ្វើឡើងស្របតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“ស.ស.អ.ក”) នឹងរកឃើញកំហុសជាសារវន្ត នៅពេលកើតឡើងនោះទេ។ ការបំភាន់អាចកើតឡើងពីការក្លែងបន្លំ ឬកំហុសហើយត្រូវបានគេចាត់ទុកថាជាសារវន្ត ក្នុងមួយឬច្រើន

យើងបានផ្តល់ព័ត៌មានជូនក្រុមប្រឹក្សាភិបាល ស្តីពីបញ្ហាផ្សេងៗ វិសាលភាពនិងពេលវេលាដែលបានគ្រោងទុកសម្រាប់ធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្តផ្សេងទៀត ដែលមានរួមបញ្ចូលទាំងចំណុចខ្វះខាតក្នុងការគ្រប់គ្រងផ្ទៃក្នុងដែលបានរកឃើញក្នុងអំឡុងពេលសវនកម្មរបស់យើង។

តំណាងឱ្យក្រុមហ៊ុន ខេម អ៊ីខោណធីច & ថាកស៊ីវិស

ស្នងការគណនេយ្យ និងសវនកម្ម



គាត ហេង, CPA, FCCA

នាយកសវនកម្ម

រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២៥

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

ក្រឹត្យលេខប្រតិបត្តិ ០១ ២០២៤

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ០១ ២០២៤ ឆ្នាំ ២០២៤

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

គិតត្រឹម ៣១ ២០២៤ ឆ្នាំ ២០២៤

	សម្គាល់	២០២៤		២០២៣	
		តម្លៃសម្រេច	តម្លៃប្រើប្រាស់	តម្លៃសម្រេច	តម្លៃប្រើប្រាស់
ទ្រព្យសកម្ម					
សាច់ប្រាក់ ក្នុងដៃ	៤	៤.៥៥២	៣៤.៤៨៧	៣.៤៤០	១២.២៤៤
ប្រាក់បញ្ញើ និងប្រាក់បញ្ញើប្រយោជន៍ មួយខែ មធ្យម ១២ ខែ កម្ពុជា	៤	១២៤.៤២១	៥២១.៣២២	១២៧.៤០១	៥២២.៤៧៦
ប្រាក់បញ្ញើ និងប្រាក់បញ្ញើប្រយោជន៍ មួយខែ មធ្យម ១២ ខែ ផ្សេងៗ	៦	១៤១.១១៣	៦០៤.២៣០	៥១៤.៤៤០	២.១០២.១០០
ឥណទាន ខ្ពស់ជាង ៧០% ពី ០១ ខែ ដល់ ១២ ខែ	៧	២.៥៤៤.០១១	១១.៦៦៤.៥១៤	២.៧១៤.៥៧៦	១១.១០៤.៤៦៤
ទ្រព្យសកម្មផ្សេងៗ	៨	១៣៤.៦៤៧	៥៦២.០៧៤	១០១.១៥២	៤៣.៣២៤
ទ្រព្យសកម្មអរូបី	១០	៣៥.៤៣៣	១៤៤.៦៣០	-	-
ទ្រព្យ និងគ្រឿងបរិក្ខារ	១១	២១៦.០៧៤	៥៦៤.៧២៤	១.៦៤៧	៦.៧២៤
ធនធានប្រាក់បញ្ញើ	២០ (ក)	៥៥.៥១៤	៣៥៧.៥៤៤	២១.០៧៣	៥៦.០៥៣
សរុបទ្រព្យសកម្ម		៣.៦៦៤.៧៧៤	១៤.៧៧៤.៥៤៤	៣.៤៤៤.៤៤៤	១៤.២៧៤.៤៤៤
បំណុល					
ប្រាក់កម្ចី	៤	២៧៤.១៣១	១.១០៧.៤០២	៤៤១.៤៤៧	១.៤០៤.១៤៤
បំណុលផ្សេងៗ	១២	៧៤.៧៣០	៣០៤.៧៧៤	៦៤១១៧	២៥២.៣៤៣
សរុបបំណុល		៣៤៨.៨៦១	១.៤១២.១៧៦	៥០៥.៥៦៤	១.៦៥៦.៤៨៧
ប្រាក់ចំណូល					
ប្រាក់ចំណូល	១៣	២.៥០០.០០០	១៤.០០០.០០០	២.៥០០.០០០	១៤.០០០.០០០
ប្រាក់បញ្ញើប្រយោជន៍	១៤	២០៤.១៤៧	៥៥១.៤៧៤	-	-
ប្រាក់បញ្ញើ		៦១៤.៧៧៧	២.៦៣១.១៧៤	៤៧៤.៤៤៤	១.៦៦៦.៤៧១
ប្រាក់បញ្ញើពីអតិថិជន		-	៤៧.៤៧៤	-	២.៥២.៤០៤
សរុបប្រាក់ចំណូល		៣.៣១៩.៩២៤	១៧.២៣០.០២៤	៣.៥៧៤.៩១៤	១៦.៣២៤.៩០៥
សរុបបំណុល និង ប្រាក់ចំណូល		៣.៦៦៤.៧៧៤	១៤.៧៧៤.៥៤៤	៣.៤៤៤.៤៤៤	១៤.២៧៤.៤៤៤

របាយការណ៍ចំណេញ ខាត និងចំណូលពេញលេញផ្សេងៗ

ក្រុមហ៊ុនប្រតិបត្តិការ មីយ៉ា ឧ.ក

របាយការណ៍ហិរញ្ញវត្ថុសម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤

របាយការណ៍ចំណេញ ខាត និងចំណូលពេញលេញផ្សេងៗ

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤

	សម្គាល់	២០២៤		២០២៣	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលសរុប	១៨	៤៨២.៤៤៥	១.៩៦៤.៤៤១	៤៥១.៧២៧	១.៧៥៥.៧៧៦
ចំណាយការប្រាក់		(៤.៧៧០)	(៣៧.១៥០)	(២៧.២៤០)	(១១១.៩៩៣)
ចំណូលសរុបបន្ត		៤៧៧.៦៧៥	១.៩២៧.២៩១	៤២៤.៤៨៧	១.៦៤៣.៧៨៣
ចំណូលពីប្រតិបត្តិការរៀបរយ	១៦	៦៧.០៥៤	២៧២.៩៧៧	១២២.០៦៧	៥០១.៦៩៥
ចំណាយបុព្វលាភ	១៧	(២៤៧.២២១)	(១.២០៤.៩៧៧)	(២៣៧.០៤៧)	(៤៧៤.៣៦៣)
ចំណាយទូទៅ និងចំណាយរដ្ឋបាល	១៨	(១៤៣.៤៩៩)	(៧៧៤.៧៣៤)	(២០៧.៣៣២)	(៤៤៤.០៦៧)
សិទ្ធិប្រើប្រាស់ទ្រព្យរូប	១៩	(២២៥.១៦៧)	(៩១៦.៦៥៦)	(៧៣៤.៤២៦)	(២.២១៣.៣៤០)
ពាក្យបណ្តឹង		(១៧៥.១៦៧)	(៧១៧.១១៦)	(៤៣៤.៦១០)	(១.៧៧៦.២៦០)
ចំណូលប្រាក់ចំណូល	២០ (១)	៦១.៩២១	២៨២.០៧០	១៤.៧០០	៦៤.៤២៧
ពាក្យបណ្តឹង		(១១៣.២៤៦)	(៤៣៥.០៤៦)	(៤១៩.៩១០)	(១.៧១១.៨៣៣)
ប្រាក់ចំណេញពេញលេញរៀបរយ		-	-	-	-
ឈ្នួលប្រតិបត្តិការប្រយោជន៍ប្រតិបត្តិ		-	(១៤៤.៧២១)	-	(៤៤.២៧៧)
ឈ្នួលប្រាក់ចំណេញពេញលេញបញ្ចប់		(១១៣.២៤៦)	(៥៨០.៧៦៧)	(៤១៩.៩១០)	(១.៨០០.១១០)

របាយការណ៍បម្រែបម្រួលមូលធន

ព្រឹទ្ធសភាសម្រាប់រយៈពេល ០១ ឆ្នាំ ២០២៣

របាយការណ៍បម្រែបម្រួលមូលធនរបស់ក្រុមហ៊ុន ៣១ ខែ ១២ ឆ្នាំ ២០២៣

របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី ៣១ ខែ ១២ ឆ្នាំ ២០២៣

	មូលធន	ទុនបម្រុង	នាពបង្ហា	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សមតុល្យថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២៣	២.៩០០.០០០	-	៨៩៧.៨៩៩	៣.៧៩៧.៨៩៩
នាពក្នុងឆ្នាំ	-	-	(៨១៨.៩១៨)	(៨១៨.៩១៨)
សមតុល្យថ្ងៃទី ៣១ ខែ ១២ ឆ្នាំ ២០២៣	២.៩០០.០០០	-	៧៧៨.៩៨១	៣.៦៧៨.៩៨១
នាពក្នុងឆ្នាំ	-	-	(១១៩.៩១៧)	(១១៩.៩១៧)
ការផ្ទេរ	-	២០៩.១៩៧	(២០៩.១៩៧)	-
និយ័តកម្ម	-	-	៨៨៨.២១៧	៨៨៨.២១៧
សមតុល្យថ្ងៃទី ៣១ ខែ ១២ ឆ្នាំ ២០២៣	២.៩០០.០០០	២០៩.១៩៧	៦៦០.០៨៧	៣.៧៧៩.២៨៤

	មូលធន	ទុនបម្រុង	នាពបង្ហា	លម្អៀងអត្រាប្តូរ	សរុប
	ឌុល្លារអាមេរិក	ឌុល្លារអាមេរិក	ឌុល្លារអាមេរិក	ឌុល្លារអាមេរិក	ឌុល្លារអាមេរិក
សមតុល្យថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២៣	១០.០០០.០០០	-	៣.៦៤៨.៣១៨	៣.៤០៦.៦៦៧	១៧.០៥៥.០២៥
នាពក្នុងឆ្នាំ	-	-	(១.៧៧១.៧៧៧)	-	(១.៧៧១.៧៧៧)
លម្អៀងអត្រាប្តូរ	-	-	-	(៩៨.២៤៨)	(៩៨.២៤៨)
សមតុល្យថ្ងៃទី ៣១ ខែ ១២ ឆ្នាំ ២០២៣	១០.០០០.០០០	-	១.៨៧៦.៥៤១	៣.៣០៨.៤១៩	១៥.១៨៥.០៦០
នាពក្នុងឆ្នាំ	-	-	(៨៦១.០៣២)	-	(៨៦១.០៣២)
ការផ្ទេរ	-	៨៧១.៨៧៨	(៨៧១.៨៧៨)	-	-
និយ័តកម្ម	-	-	១.៨៨៨.១១៧	-	១.៨៨៨.១១៧
លម្អៀងអត្រាប្តូរ	-	-	-	(១៩៨.៨២១)	(១៩៨.៨២១)
សមតុល្យថ្ងៃទី ៣១ ខែ ១២ ឆ្នាំ ២០២៣	១០.០០០.០០០	៨៧១.៨៧៨	២.០១៤.៧៦៨	៣.១០៩.៥៩៨	១៦.០០៦.២៤៤

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ម.ក

របាយការណ៍ហិរញ្ញវត្ថុសម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

១. ព័ត៌មានអំពីក្រុមហ៊ុន និងសកម្មភាពសំខាន់ៗ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ម.ក ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលបានធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុង ព្រះរាជាណាចក្រកម្ពុជា និងចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្ម (“MOC”) ក្រោមលេខចុះបញ្ជី លេខ០០០១៣៦៦៦ ចុះ ថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០១៦។ នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ ក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើប្រតិបត្តិការអាជីវកម្មជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ក្រុមហ៊ុនក៏បានបន្តជាម្ចាស់ប័ណ្ណគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែល បានអនុម័តពីធនាគារជាតិនៃកម្ពុជា (“NBC”) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

សកម្មភាពចម្បងរបស់ក្រុមហ៊ុន ផ្តោតសំខាន់ក្នុងការធ្វើសកម្មភាពអាជីវកម្មមីក្រូហិរញ្ញវត្ថុ និងការផ្តល់សេវាកម្មហិរញ្ញវត្ថុ ពាក់ព័ន្ធនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការិយាល័យចុះបញ្ជីរបស់ក្រុមហ៊ុនមានទីតាំងស្ថិតនៅ អគារលេខ៩៣ មហាវិថីព្រះនរោត្តម កែងផ្លូវលេខ២០៨ សង្កាត់បឹង រាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

២. របាយការណ៍អនុលោមតាមស្តង់ដាររបាយការណ៍ នាក់ទទួលបានហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់ សហគ្រាសតូចតូច និងមធ្យម (CIFRS for SMEs)

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងទៅនឹង ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសតូចតូច និងមធ្យម (CIFRS for SMEs)។

៣. គោលនយោបាយគណនេយ្យសំខាន់ៗ

៣.១ ស្តង់ដារថ្មី វិសោធនកម្ម និងការបកស្រាយ

៣.១.១ ស្តង់ដារគណនេយ្យចូលជាធរមាននៅ ឬក្រោយថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២៤

ស្តង់ដារទាំងនេះ ចូលជាធរមានក្នុងឆ្នាំនេះ និងត្រូវបានអធិប្បាយដូចខាងក្រោម៖

- ការចាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬបំណុលរយៈពេលវែង និងបំណុលរយៈពេលវែងជាមួយនឹងកតិកាសញ្ញា (វិសោធនកម្មលើ ស.គ.អ.ក លេខ ១)
- បំណុលភតិសន្យាក្នុងការលក់ និងជួលវិញ (វិសោធនកម្មលើ ស.រ.ហ.អ.ក លេខ ១៦)
- ការរៀបចំហិរញ្ញវត្ថុរបស់អ្នកផ្គត់ផ្គង់ (វិសោធនកម្មលើ ស.គ.អ.ក លេខ ៧ និង ស.រ.ហ.អ.ក លេខ ៧)

ស្តង់ដារទាំងនេះ មិនត្រូវបានគេរំពឹងថានឹងមានផលប៉ះពាល់លើរបាយការណ៍ហិរញ្ញវត្ថុក្នុងឆ្នាំបច្ចុប្បន្នទេ ដូច្នេះហើយ ស្តង់ដារទាំងនេះមិនត្រូវបានអនុម័តដោយក្រុមហ៊ុនទេ។

៣.១.២ ស្តង់ដារគណនេយ្យថ្មីដែលអនុម័តនៅពេលអនាគត

ស្តង់ដារ វិសោធនកម្ម និងការបកស្រាយទាំងនោះ ដែលមិនទាន់ចូលជាធរមាននៅឡើយ និងមិនត្រូវបានអនុម័តមុនកាល កំណត់ដោយក្រុមហ៊ុនត្រូវបានបង្ហាញដូចខាងក្រោម៖

- កង្វះខាតនៃការប្តូររូបិយប័ណ្ណ (វិសោធនកម្មលើ ស.គ.អ.ក លេខ ២១)
- វិសោធនកម្មលើការចាត់ថ្នាក់ និងការវាស់វែងនៃឧបករណ៍ហិរញ្ញវត្ថុ (វិសោធនកម្មលើ ស.រ.ហ.អ.ក លេខ ៩ និង លេខ ៧)

- ស.រ.ហ.អ.ក លេខ ១៨ (ការបង្ហាញនិងការលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ)

៣.១.៣ មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំដោយអនុលោមតាមអនុសញ្ញាតម្លៃជាប្រវត្តិសាស្ត្រ លើកលែងតែចំណុចមួយចំនួនដែលត្រូវបានវាស់វែងដោយតម្លៃសមស្រប ដូចដែលបានបង្ហាញនៅក្នុងគោលការណ៍គណនេយ្យសំខាន់ៗ។ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ស.រ.ហ.អ.ក) តម្រូវឱ្យមានការប៉ាន់ស្មានគណនេយ្យសំខាន់ៗមួយចំនួន។ វាក៏ទាមទារឱ្យអ្នកគ្រប់គ្រងអនុវត្តការវិនិច្ឆ័យរបស់ខ្លួនក្នុងការអនុវត្តគោលនយោបាយគណនេយ្យរបស់ក្រុមហ៊ុន។ ផ្នែកគោលនយោបាយដែលពាក់ព័ន្ធនឹងកម្រិតនៃការវិនិច្ឆ័យ ឬភាពស្មុគស្មាញខ្ពស់ ឬចំណុចដែលមានការសន្មត និងការប៉ាន់ប្រមាណមានសារៈសំខាន់ចំពោះរបាយការណ៍ហិរញ្ញវត្ថុ។ ផ្នែកទាំងនេះត្រូវបានបង្ហាញនូវតម្លាភាព និងផ្តល់ឱ្យអ្នកប្រើប្រាស់យល់ដឹងបានច្បាស់លាស់អំពីផលប៉ះពាល់ដែលអាចកើតមានលើរបាយការណ៍ហិរញ្ញវត្ថុ។

៣.១.៤ ការវិនិច្ឆ័យគោលនយោបាយគណនេយ្យ និងភាពមិនប្រាកដ

ប្រភពសំខាន់ៗនៃការប៉ាន់ស្មានលើភាពមិនប្រាកដ

អ្នកគ្រប់គ្រង ជឿជាក់ថាគ្មានការសន្មតសំខាន់ៗណាមួយទាក់ទងនឹងកង្វល់ទៅអនាគត និងប្រភពគន្លឹះផ្សេងទៀតនៃភាពមិនច្បាស់លាស់នៃការប៉ាន់ស្មានក្នុងកាលបរិច្ឆេទនៃរបាយការណ៍ ដែលមានហានិភ័យគួរឱ្យកត់សម្គាល់ក្នុងការបង្កឱ្យមានការកែសម្រួលទៅនឹងតម្លៃយោងនៃទ្រព្យសកម្ម បំណុល ចំណូល និងចំណាយក្នុងអំឡុងឆ្នាំហិរញ្ញវត្ថុបន្ទាប់ ក្រៅពីការបង្ហាញខាងក្រោម៖

(ក) ឱនភាពនៃឥណទានផ្តល់ដល់អតិថិជន

សំវិធានធនបាត់បង់សម្រាប់ឥណទានផ្តល់ដល់អតិថិជន ត្រូវបានផ្អែកលើការសន្មតអំពីហានិភ័យនៃការខកខានបង់ និងការព្យាករណ៍អត្រាបាត់បង់។ ក្រុមហ៊ុនប្រើការវិនិច្ឆ័យក្នុងការបង្កើតការសន្មតទាំងនេះ និងជ្រើសរើសធាតុចូលដែលសមស្របក្នុងការគណនាឱនភាពដោយផ្អែកលើទិន្នន័យនៃការទូទាត់កន្លងមកនិង លក្ខខណ្ឌទីផ្សារដែលមានស្រាប់ក៏ដូចជាការប៉ាន់ប្រមាណមើលទៅថ្ងៃអនាគតនៅក្នុងកាលបរិច្ឆេទបញ្ចប់នៃរបាយការណ៍នីមួយៗ។

(ខ) ពន្ធលើប្រាក់ចំណូល

មានប្រតិបត្តិការនិងការគណនាខ្លះ ដែលធ្វើឱ្យការកំណត់ពន្ធចុងក្រោយអាចខុសគ្នាពីការប៉ាន់ស្មានដំបូង។ ក្រុមហ៊ុនទទួលស្គាល់បំណុលពន្ធផ្អែកលើចំណេះដឹងរបស់ខ្លួនអំពីច្បាប់ពន្ធ និងធ្វើការប៉ាន់ស្មានទឹកប្រាក់ពន្ធនៅស្ថានភាពធម្មតារបស់អាជីវកម្មរបស់ខ្លួន។ ប្រសិនបើលទ្ធផលចុងក្រោយការប៉ាន់ស្មានខុសគ្នាជាមួយចំនួនពន្ធ ដែលទទួលស្គាល់ពីដំបូង នោះវានឹងមានឥទ្ធិពលលើចំណាយពន្ធ និងពន្ធពន្យារនៅក្នុងកាលបរិច្ឆេទដែលប៉ាន់ស្មាននោះ។

(គ) អាយុកាលប្រើប្រាស់នៃទ្រព្យសកម្មដែលអាចធ្វើការរំលស់

អ្នកគ្រប់គ្រងត្រូវពិនិត្យឡើងវិញអំពីអាយុកាលប្រើប្រាស់នៃទ្រព្យសកម្ម ដែលអាចរំលស់បាននៅរៀងរាល់កាលបរិច្ឆេទរបាយការណ៍នីមួយៗដោយផ្អែកលើការវិវឌ្ឍនៃការប្រើប្រាស់ទ្រព្យសកម្មទាំងនោះ។ ភាពមិនប្រាកដប្រជាភ្នំក្នុងការប៉ាន់ប្រមាណទាំងនេះ ទាក់ទងនឹងភាពយឺតយ៉ាវនៃបច្ចេកវិទ្យាដែលអាចផ្លាស់ប្តូរការប្រើប្រាស់ទ្រព្យ និងគ្រឿងបរិក្ខារ និងកម្មវិធីកុំព្យូទ័រមួយចំនួន។

ការវិនិយោគ

ការវិនិយោគត្រូវបានគិតក្នុងប្រាក់ចំណេញ ឬខាតហើយត្រូវបានគណនាតាមវិធីសាស្ត្រវិនិយោគ ដើម្បីលុបចោលចំនួន វិនិយោគទ្រព្យសកម្មក្នុងរយៈពេលដែលមានអាយុកាលដែលបានប៉ាន់ប្រមាណ។ ការវិនិយោគទ្រព្យនឹងត្រូវបន្តធ្វើរហូតដល់ ទ្រព្យនោះបានវិនិយោគលេញ បើទោះបីជាយប់ប្រើប្រាស់ ឬបោះចោលក៏ដោយ ។ វិនិយោគប្រចាំឆ្នាំតាមអត្រាជាឆ្នាំដូច ខាងក្រោម ៖

ប្រភេទ	ឆ្នាំ
ការជួសជុល និងកែលម្អ	៣ឆ្នាំ - ៥ឆ្នាំ
កុំព្យូទ័រ និងឧបករណ៍ព័ត៌មានវិទ្យា	៣ឆ្នាំ - ៤ឆ្នាំ
គ្រឿងសង្ហារឹម និងគ្រឿងបរិក្ខារ	៣ឆ្នាំ
ឧបករណ៍ការិយាល័យ	២ឆ្នាំ - ៣ឆ្នាំ
ម៉ូតូ	៤ឆ្នាំ - ៥ឆ្នាំ

តម្លៃកាត់សំណល់ អាយុកាលនៃការប្រើប្រាស់ និងវិធីសាស្ត្រធ្វើវិនិយោគត្រូវបានពិនិត្យឡើងវិញនៅចុងបញ្ចប់នៃរយៈពេល របាយការណ៍នីមួយៗដើម្បីធានាថាចំនួន វិធីសាស្ត្រ និងរយៈពេលនៃការវិនិយោគ គឺស្របទៅនឹងការប៉ាន់ស្មានទុកជាមុន និង ការវិវឌ្ឍនៃការប្រើប្រាស់សម្រាប់ផលចំណេញសេដ្ឋកិច្ចនាពេលអនាគត សម្រាប់ទ្រព្យ និងគ្រឿងបរិក្ខារ ។

ទ្រព្យ និងគ្រឿងបរិក្ខារ ដែលត្រូវឈប់ទទួលស្គាល់នៅពេលដែលមិនមានផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតពីការ ប្រើប្រាស់ឬការលក់ចោលនោះ។ ការចំណេញ ឬខាត ណាមួយដែលកើតឡើងដោយសារការឈប់ទទួលស្គាល់ទ្រព្យសកម្ម ត្រូវបានរាប់បញ្ចូលក្នុងរបាយការណ៍ចំណូលពេញលេញ ក្នុងឆ្នាំដែលទ្រព្យនោះបានលក់។

៣.៤ ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបី តំណាងឱ្យការចំណាយលើការទិញកម្មវិធីកុំព្យូទ័រសម្រាប់ប្រើប្រាស់ក្នុងអត្រា ២០% ។

ការទទួលស្គាល់ ជាដំបូងទ្រព្យសកម្មអរូបីគណនាតាមតម្លៃដើមដកវិនិយោគ និងការខាតបង់លើឱនភាពនៃតម្លៃបង្កើន ។

ទ្រព្យសកម្មអរូបី ត្រូវបានគេវាយតម្លៃថាមានអាយុកាលប្រើប្រាស់មានកំណត់ និងត្រូវបានវិនិយោគក្នុងរយៈពេលអាជ្ញាប័ណ្ណ ដោយប្រើវិធីសាស្ត្រវិនិយោគ។ ទ្រព្យសកម្មអរូបីត្រូវបានវាយតម្លៃ សម្រាប់ការចុះខ្សោយដែរ នៅពេលមានការចង្អុល បង្ហាញថាទ្រព្យនោះមានកង្វះខាត ឬមានបញ្ហាក្នុងការប្រើប្រាស់។ រយៈពេល និងវិធីវិនិយោគ ត្រូវបានពិនិត្យនៅចុងបញ្ចប់នៃ រយៈពេលរបាយការណ៍នីមួយៗ ។

៣.៥ ការធ្វើតេស្តឱនភាពតម្លៃនៃទ្រព្យ និងគ្រឿងបរិក្ខារ និងទ្រព្យសកម្មអរូបីផ្សេងៗ

សម្រាប់គោលបំណងក្នុងការវាយតម្លៃលើឱនភាពនៃតម្លៃ ទ្រព្យសកម្មត្រូវបានចាត់ថ្នាក់ជាក្រុមតូចៗ ទៅតាមលំហូរសាច់ ប្រាក់ដាច់ដោយឡែករបស់ទ្រព្យសកម្មទាំងនោះ (ឯកតាបង្កើតសាច់ប្រាក់) ។ ជាលទ្ធផល ទ្រព្យសកម្មមួយចំនួនត្រូវបាន វាយតម្លៃរកឱនភាពដាច់ដោយឡែក ហើយមួយចំនួនទៀត ត្រូវបានវាយតម្លៃជាក្រុមទៅតាមឯកតាបង្កើតសាច់ប្រាក់។

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ក្នុងសមតុល្យ តាមតម្លៃដែលទ្រព្យសកម្ម ឬសមតុល្យយោងរបស់ ឯកតាបង្កើតសាច់ប្រាក់លើសពីសមតុល្យដែលអាចប្រមូលមកវិញបាន លើតម្លៃណាមួយដែលខ្ពស់ជាងតម្លៃសមស្រប

ដកថ្លៃដើមក្នុងការលក់ និងតម្លៃប្រើប្រាស់។ ដើម្បីកំណត់តម្លៃប្រើប្រាស់ គណៈគ្រប់គ្រងធ្វើការប៉ាន់ស្មានលើលំហូរសាច់ប្រាក់នាពេលអនាគតដែលបានរំពឹងទុកពីឯកតាបង្កើតសាច់ប្រាក់នីមួយៗ និងកំណត់អត្រាការប្រាក់ដ៏សមរម្យ ដើម្បីគណនាតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ទាំងនោះ។ ទិន្នន័យដែលប្រើប្រាស់ក្នុងការធ្វើតេស្តឱនភាពនៃតម្លៃ មានទំនាក់ទំនងដោយផ្ទាល់ទៅនឹងផែនការហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ក្រុមហ៊ុន ហើយត្រូវបានធ្វើនិយ័តកម្មក្នុងករណីដែលចាំបាច់ដើម្បីបញ្ជៀសផលប៉ះពាល់លើការរៀបចំឡើងវិញ និងការរៀបចំបន្ថែមទៅលើទ្រព្យសកម្មនាពេលអនាគត។ ការធ្វើអប្បហារត្រូវបានកំណត់ជាលក្ខណៈដាច់ដោយឡែកសម្រាប់ឯកតាបង្កើតសាច់ប្រាក់នីមួយៗ និងឆ្លុះបញ្ចាំងពីទម្រង់ហានិភ័យនីមួយៗដូចដែលបានវាយតម្លៃដោយគណៈគ្រប់គ្រង។

ទ្រព្យសកម្មដែលត្រូវរំលស់ ឬរំលស់ទ្រព្យសកម្មអរូបី ត្រូវបានវាយតម្លៃនៅកាលបរិច្ឆេទនៃរបាយការណ៍នីមួយៗ ដើម្បីកំណត់ថាតើមានសញ្ញាណាមួយដែលបង្ហាញថាទ្រព្យសកម្មមានឱនភាពដែរឬទេ។ កន្លែងណាដែលមានការចង្អុលបង្ហាញថាទ្រព្យសកម្មអាចនឹងមានឱនភាព តម្លៃយោងនៃទ្រព្យសកម្ម (ឯកតាបង្កើតសាច់ប្រាក់) ដែលទ្រព្យសកម្មត្រូវបានបែងចែកត្រូវបានសាកល្បងសម្រាប់ឱនភាព។ ឱនភាពនៃការខាតបង់ ត្រូវបានទទួលស្គាល់សម្រាប់ចំនួនទឹកប្រាក់ដែលបរិមាណអនុវត្តរបស់ទ្រព្យសកម្មលើសពីចំនួនដែលអាចទទួលបានមកវិញ។

ចំនួនទឹកប្រាក់ដែលអាចយកមកវិញបានគឺខ្ពស់ជាងនៃទ្រព្យសកម្ម (ឯកតាបង្កើតសាច់ប្រាក់) តម្លៃសមរម្យតិចជាងការចំណាយក្នុងការលក់ និងតម្លៃដែលកំពុងប្រើប្រាស់។ សម្រាប់គោលបំណងនៃការវាយតម្លៃឱនភាព ទ្រព្យសកម្មត្រូវបានដាក់ជាក្រុមនៅកម្រិតតាមបំណុលដែលមានលំហូរសាច់ប្រាក់ដែលអាចកំណត់បានដាច់ដោយឡែកពីគ្នា (ឯកតាបង្កើតសាច់ប្រាក់)។ ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ ក្រៅពីសុច្ឆន្ទៈដែលទទួលរងឱនភាពត្រូវបានពិនិត្យសម្រាប់ការត្រលប់មកវិញនៃឱនភាពដែលអាចកើតមាននៅកាលបរិច្ឆេទរបាយការណ៍នីមួយៗ។

រាល់ទ្រព្យសកម្មត្រូវបានវាយតម្លៃជាទៀងទាត់ ដើម្បីត្រួតពិនិត្យថា ការខាតបង់ឱនភាពនៃតម្លៃរបស់ទ្រព្យសកម្មដែលបានទទួលស្គាល់ពីមុននៅតែបន្តកើតមានឬទេ។ កំណត់ត្រាលើឱនភាពនៃតម្លៃពីមុន អាចនឹងត្រូវបានកែសម្រួលឡើងវិញប្រសិនបើឯកតាបង្កើតសាច់ប្រាក់ដែលអាចប្រមូលបានលើសពីសមតុល្យយោងរបស់វា។

៣.៦ ការទទួលស្គាល់ឧបករណ៍ហិរញ្ញវត្ថុ ការវាស់វែងជាបន្តបន្ទាប់ និងការរយៈពេលទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ នៅពេលដែលក្រុមហ៊ុនបានក្លាយជាភាគីនៃកិច្ចសន្យារបស់ឧបករណ៍ទាំងនេះ។

ឧបករណ៍ហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់ដំបូងក្នុងតម្លៃប្រតិបត្តិការរួមទាំងថ្លៃដើមប្រតិបត្តិការ។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ដែលត្រូវបានវាស់ជាបន្តបន្ទាប់ដោយតម្លៃតាមរយៈប្រាក់ចំណេញឬខាត ថ្លៃដើមប្រតិបត្តិការត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញ ឬខាតនៅពេលដែលកើតឡើង។

ទ្រព្យសកម្មហិរញ្ញវត្ថុ ឬផ្នែកណាមួយរបស់វា មិនត្រូវបានទទួលស្គាល់នៅពេលដែលសិទ្ធិចំពោះសាច់ប្រាក់ហូរចេញពីទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផុតកំណត់ ឬទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផ្ទេរទៅឱ្យភាគីផ្សេងទៀតដោយមិនរក្សាការគ្រប់គ្រង ឬហានិភ័យទាំងអស់នៃទ្រព្យសកម្ម។ បំណុលហិរញ្ញវត្ថុឬផ្នែកណាមួយរបស់វា ត្រូវបានទទួលស្គាល់នៅពេលដែលកាតព្វកិច្ចដែលបានបញ្ជាក់នៅក្នុង កិច្ចសន្យាត្រូវបានរំលាយលុបចោលឬផុតកំណត់។

ការរៀបចំបង្កើតប្រតិបត្តិការហិរញ្ញប្បទាន អាចមានប្រសិទ្ធភាពបើការទូទាត់ត្រូវបានពន្យារពេលលើសពីលក្ខខណ្ឌអាជីវកម្ម ធម្មតា។ នៅក្រោមប្រតិបត្តិការហិរញ្ញប្បទាន ទ្រព្យសកម្មហិរញ្ញវត្ថុបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងតាមតម្លៃបច្ចុប្បន្ន នៃការទូទាត់នាពេលអនាគត ដែលបានបញ្ចុះអត្រាការប្រាក់ទីផ្សារសម្រាប់ឧបករណ៍បំណុលស្រដៀងគ្នា ដូចដែលបាន កំណត់នៅការទទួលស្គាល់ដំបូង។ ការកែតម្រូវតម្លៃបច្ចុប្បន្នគឺ អាស្រ័យទៅលើការទទួលស្គាល់នូវប្រាក់ចំណេញ ឬ ខាត ភ្លាមៗ ប្រសិនបើតម្លៃបច្ចុប្បន្ននោះបង្ហាញដោយតម្លៃដកស្រង់ក្នុងទីផ្សារសម្រាប់កំណត់សម្គាល់នូវទ្រព្យសកម្ម ឬ បំណុល ឬ ផ្អែកទៅលើបច្ចេកទេសវាយតម្លៃដែលប្រើប្រាស់នូវទិន្នន័យពីការអង្កេតលើទីផ្សារ បើមិនដូច្នោះទេ ភាពខុសគ្នាត្រូវបាន គិតលើប្រាក់ចំណេញ ឬ ខាត តាមវិធីសាស្ត្ររំលស់ថេរទៅលើលក្ខខណ្ឌនៃកិច្ចសន្យានៃឧបករណ៍ហិរញ្ញវត្ថុ។

ការវាស់វែងជាបន្តបន្ទាប់

ឧបករណ៍បំណុលដែលត្រូវបានចាត់ថ្នាក់ជា ទ្រព្យសកម្មរយៈពេលខ្លីឬទ្រព្យអកម្មរយៈពេលខ្លីត្រូវបានវាស់វែងតាមចំនួន សាច់ប្រាក់ដែលបានធ្វើអប្បហារ ឬតាមការពិចារណាផ្សេងទៀតដែលរឹងមាំនឹងត្រូវបង់ឬទទួល លុះត្រាតែការរៀបចំនេះ មានប្រសិទ្ធភាពជាការរៀបចំហិរញ្ញប្បទាន។ ឧបករណ៍បំណុលផ្សេងទៀត ត្រូវបានវាស់វែងដោយថ្លៃដើមរំលស់ដោយប្រើ វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

ក្រៅពីអ្វីទាំងអស់ខាងលើ ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុត្រូវបានវាស់វែងតាមតម្លៃបច្ចុប្បន្នជាមួយនឹងការ ផ្លាស់ប្តូរតម្លៃបច្ចុប្បន្នដែលទទួលស្គាល់នៅក្នុងប្រាក់ចំណេញឬការខាត។

ឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ (លើកលែងតែទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានវាស់វែងតម្លៃតាមរយៈប្រាក់ចំណេញ ឬខាត) ត្រូវបានគេវាយតម្លៃសម្រាប់ឱនភាពនៅកាលបរិច្ឆេទរបាយការណ៍នីមួយៗនៅពេលមានភស្តុតាងនៃឱនភាព។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមថ្លៃដើមរំលស់ ការខាតបង់ទៅលើឱនភាពគឺជាការខុសគ្នារវាងចំនួន ទឹកប្រាក់ជាក់ស្តែងនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ដែលបានប៉ាន់ស្មានដោយបានធ្វើអប្បហារ តាមអត្រាប្រសិទ្ធភាពដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានវាស់វែងដោយយកថ្លៃដើម ដកឱនភាព ការបាត់បង់ឱនភាពនេះ គឺជាភាពខុស គ្នារវាងតម្លៃទ្រព្យសកម្មហិរញ្ញវត្ថុ និងការប៉ាន់ស្មានអំពីចំនួនដែលត្រូវបានទទួលសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ ប្រសិនបើវា ត្រូវបានលក់នៅកាលបរិច្ឆេទនៃរបាយការណ៍។

ការខាតបង់លើឱនភាព ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញឬខាតបង់ភ្លាមៗ។

ប្រសិនបើក្នុងអំឡុងពេលជាបន្តបន្ទាប់បរិមាណនៃការខាតបង់លើឱនភាពបានថយចុះ ហើយការថយចុះនេះអាចត្រូវបាន ទាក់ទងដោយចេតនាចំពោះព្រឹត្តិការណ៍ដែលកើតឡើងបន្ទាប់ពីការខាតបង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់។ ការ ខាតបង់លើឱនភាពនៃតម្លៃ ដែលត្រូវបានទទួលស្គាល់ពីមុននឹងត្រូវបានដាក់ត្រឡប់ទៅនឹងវិសាលភាពនៃតម្លៃជាក់ស្តែង របស់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមិនលើសពីការតម្លៃរំលស់របស់ខ្លួននៅកាលបរិច្ឆេទផ្លាស់ប្តូរ។ ចំនួនទឹកប្រាក់នៃការ ផ្លាស់ប្តូរការថយចុះត្រូវបានកត់ត្រាក្នុងរបាយការណ៍ចំណេញឬខាត។

៣.៧ សាច់ប្រាក់ និងសាច់ប្រាក់សមមូលសម្រាប់ប្រាក់បញ្ញើ

សាច់ប្រាក់ និងសាច់ប្រាក់សមមូលសម្រាប់ប្រាក់បញ្ញើមាន សាច់ប្រាក់នៅក្នុងដៃ និងប្រាក់បញ្ញើជាមួយធនាគារផ្សេងៗ ដែលអាចបំប្លែង ជាសាច់ប្រាក់ជាក់លាក់ និងប្រឈមនឹងហានិភ័យនៃការផ្លាស់ប្តូរតម្លៃតិច។

៣.៨ ប្រាក់បញ្ញើ និងប្រាក់តម្កល់ជាមួយធនាគារជាតិនៃកម្ពុជា

ប្រាក់បញ្ញើ និងប្រាក់តម្កល់ជាមួយធនាគារជាតិនៃកម្ពុជាបញ្ចូលទាំងប្រាក់តម្កល់តាមបទប្បញ្ញត្តិ ត្រូវបានកំណត់តាម ថ្លៃដើម។ ប្រាក់តម្កល់តាមបទប្បញ្ញត្តិ ត្រូវបានរក្សាទុកជាមួយធនាគារជាតិនៃកម្ពុជា ដោយអនុលោមតាមច្បាប់ស្តីពី ច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ (“LBFI”) ហើយត្រូវបានកំណត់ជាភាគរយនៃដើមទុនអប្បបរមាដែលត្រូវ ដោយធនាគារជាតិនៃកម្ពុជា ហើយប្រាក់តម្កល់ទាំងនេះ មិនមែនសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់ ក្រុមហ៊ុនឡើយ។ ដូច្នោះហើយ ប្រាក់តម្កល់តាមបទប្បញ្ញត្តិ មិនត្រូវបានចាត់ទុកជាផ្នែកនៃសាច់ប្រាក់ និងសាច់ប្រាក់ សមមូល ក្នុងគោលបំណងរៀបចំរបាយការណ៍លំហូរសាច់ប្រាក់ឡើយ។

៣.៩ ប្រាក់បញ្ញើ និងប្រាក់តម្កល់ជាមួយធនាគារផ្សេងៗ

ប្រាក់បញ្ញើ និងប្រាក់តម្កល់ជាមួយធនាគារផ្សេងៗ ត្រូវបានកំណត់តាមថ្លៃដើម។ ក្រុមហ៊ុន ធ្វើសវិធានធនលើការខាតបង់ ឱនភាពនៃតម្លៃសម្រាប់គណនីប្រាក់តម្កល់ជាមួយធនាគារក្នុងអត្រា ១ % (ឆ្នាំ ២០២៣÷ អត្រា ១ %) ដោយអនុលោម តាមប្រកាសលេខ ៧៧-០១៧-៣៤៤ ចុះថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០១៧ និងស្ថាប័នលេខ ៧៧-០១៨-០០១ ចុះថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៨ ស្តីពីការធ្វើចំណាត់ថ្នាក់ហានិភ័យឥណទាន និងសវិធានធនលើអ៊ីមកែរមិនសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

៣.១០ ឥណទានផ្តល់ដល់អតិថិជន

ឥណទានផ្តល់ដល់អតិថិជន ត្រូវបានទទួលស្គាល់ដំបូងតាមតម្លៃសមស្រប ឬក៏បញ្ចូលជាមួយចំណាយផ្សេងៗ ទាក់ទង ផ្ទាល់នឹងប្រតិបត្តិការកម្ចី ហើយត្រូវបានវាស់វែងជាបន្តបន្ទាប់តាមថ្លៃដើមបានវិលវិលដោយប្រើប្រាស់វិធីសាស្ត្រអត្រាការ ប្រាក់ប្រសិទ្ធភាព។ ក្នុងនោះផងដែរ ឥណទានផ្តល់ដល់អតិថិជន ត្រូវបានរាប់បញ្ចូលទាំងប្រាក់ដើមបូកជាមួយការប្រាក់ បង្ករ ដកសវិធានធនលើឱនភាពតម្លៃឥណទានសង្ស័យ និងបាត់បង់។

ឥណទានដែលត្រូវលុបចោលពីគណនីចំណេញ ឬខាត ត្រូវបានធ្វើសវិធានធនទាំងស្រុង ហើយសមតុល្យដែលមិនទាន់ បានទូទាត់នាការបរិច្ឆេទកំណត់ ឬនៅពេលដែលមានការបញ្ជាក់ច្បាស់លាស់ថាសមតុល្យទាំងនោះ មិនអាចប្រមូលមក វិញបាន។ ឥណទានដែលបានលុបចេញត្រូវបានដកចេញពីផលប៉ុត្រឥណទានជំពាក់ និងដកចេញពីសមតុល្យសវិធានធន លើឱនភាពតម្លៃឥណទានសង្ស័យ និងបាត់បង់។

លទ្ធភាពដែលអាចប្រមូលមកវិញបាននៃឥណទានដែលបានលុបចោលកាលពីមុន ត្រូវបានទទួលស្គាល់ជាចំណូល ប្រតិបត្តិការផ្សេងៗ នៅក្នុងរបាយការណ៍ចំណេញ ឬខាត។

៣.១១ ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗ ត្រូវបានកត់ត្រាតាមថ្លៃដើម។ ការប៉ាន់ស្មាន ដែលបានធ្វើឡើង សម្រាប់គណនីត្រូវទទួលបានដែលសង្ស័យ ដោយផ្អែកលើការត្រួតពិនិត្យឡើងវិញលើសមតុល្យដែលនៅជំពាក់នាការបរិច្ឆេទនៃរបាយការណ៍។

៣.១២ ឱនភាពតម្លៃនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

សម្រាប់គោលបំណងក្នុងការវាយតម្លៃលើឱនភាពតម្លៃ ទ្រព្យសកម្មត្រូវបានចាត់ថ្នាក់ជាក្រុមតូចៗ ទៅតាមលំហូរសាច់ប្រាក់ដាច់ដោយឡែករបស់ទ្រព្យសកម្មទាំងនោះ (ឯកតាបង្កើតសាច់ប្រាក់) ។ ជាលទ្ធផល ទ្រព្យសកម្មមួយចំនួនត្រូវបានវាយតម្លៃរកឱនភាពដាច់ដោយឡែក ហើយមួយចំនួនទៀត ត្រូវបានវាយតម្លៃជាក្រុមទៅតាមឯកតាបង្កើតសាច់ប្រាក់។ ការខាតបង់លើឱនភាពតម្លៃ ត្រូវបានទទួលស្គាល់ក្នុងសមតុល្យ តាមតម្លៃដែលទ្រព្យសកម្ម ឬសមតុល្យយោងរបស់ឯកតាបង្កើតសាច់ប្រាក់លើសពីសមតុល្យដែលអាចប្រមូលមកវិញបាន លើតម្លៃណាមួយដែលខ្ពស់ជាងតម្លៃសមស្របដកថ្លៃដើមក្នុងការលក់ និងតម្លៃប្រើប្រាស់។ ដើម្បីកំណត់តម្លៃប្រើប្រាស់ គណៈគ្រប់គ្រងធ្វើការប៉ាន់ស្មានលើលំហូរសាច់ប្រាក់នាពេលអនាគតដែលបានរំពឹងទុកពីឯកតាបង្កើតសាច់ប្រាក់នីមួយៗ និងកំណត់អត្រាការប្រាក់ដ៏សមរម្យ ដើម្បីគណនាតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ទាំងនោះ។ ទិន្នន័យដែលប្រើប្រាស់ក្នុងការធ្វើតេស្តឱនភាពតម្លៃ មានទំនាក់ទំនងដោយផ្ទាល់ទៅនឹងផែនការហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ក្រុមហ៊ុន ហើយត្រូវបានធ្វើនិយ័តកម្មក្នុងករណីដែលចាំបាច់ដើម្បីបញ្ជៀសផលប៉ះពាល់លើការរៀបចំឡើងវិញ និងការរៀបចំបន្ថែមទៅលើទ្រព្យសកម្មនាពេលអនាគត។ ការធ្វើអប្បហារ ត្រូវបានកំណត់ជាលក្ខណៈដាច់ដោយឡែកសម្រាប់ឯកតាបង្កើតសាច់ប្រាក់នីមួយៗ និងឆ្លុះបញ្ចាំងពីទម្រង់ហានិភ័យនីមួយៗ ដូចដែលបានវាយតម្លៃដោយគណៈគ្រប់គ្រង។

ទ្រព្យសកម្មដែលត្រូវរំលស់លើទ្រព្យសកម្មរូបិ ឬរំលស់លើទ្រព្យសកម្មអរូបិ ត្រូវបានវាយតម្លៃនាពេលកាលបរិច្ឆេទនៃរបាយការណ៍នីមួយៗ ដើម្បីកំណត់ថាតើមានការចង្អុលបង្ហាញថាទ្រព្យសកម្មមានឱនភាពតម្លៃឬទេ។ ក្នុងករណីដែលមានការបង្ហាញថាមានទ្រព្យសកម្មអាចកើតមាននូវឱនភាពតម្លៃ នោះសមតុល្យយោងរបស់ទ្រព្យសកម្ម (ឬឯកតាបង្កើតសាច់ប្រាក់) ទៅលើទ្រព្យសកម្មដែលត្រូវបានគេបែងចែក គឺត្រូវបានគេធ្វើតេស្តលើឱនភាពតម្លៃ។ ការខាតបង់លើឱនភាពតម្លៃត្រូវបានទទួលស្គាល់ក្នុងសមតុល្យដែលសមតុល្យយោងរបស់ទ្រព្យសកម្ម លើសពីសមតុល្យដែលអាចប្រមូលមកវិញបានរបស់វា។

សមតុល្យដែលប្រមូលមកវិញបាន គឺខ្ពស់ជាងតម្លៃសមតុល្យរបស់ទ្រព្យសកម្ម(ឬឯកតាបង្កើតសាច់ប្រាក់) ដកថ្លៃដើមក្នុងការលក់ និងតម្លៃប្រើប្រាស់របស់វា។ ក្នុងគោលបំណងវាយតម្លៃលើឱនភាពតម្លៃទ្រព្យសកម្មត្រូវបានចាត់ជាក្រុមក្នុងកម្រិតទាបបំផុតដែលមានលំហូរសាច់ប្រាក់ ដែលអាចកំណត់អត្តសញ្ញាណបានដាច់ដោយឡែកពីគ្នា (ឯកតាបង្កើតសាច់ប្រាក់)។ ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ ក្រៅពីមូលនិធិពាណិជ្ជកម្មដែលកើតមានឱនភាពតម្លៃ ត្រូវបានត្រួតពិនិត្យឡើងវិញ សម្រាប់ការកត់ត្រាបញ្ជាក់លើឱនភាពតម្លៃដែលអាចកើតមាននាកាលបរិច្ឆេទនៃរបាយការណ៍នីមួយៗ។

រាល់ទ្រព្យសកម្មត្រូវបានវាយតម្លៃជាទៀងទាត់ ដើម្បីត្រួតពិនិត្យថា ការខាតបង់ឱនភាពតម្លៃរបស់ទ្រព្យសកម្មដែលបានទទួលស្គាល់ពីមុន នៅតែបន្តកើតមានឬទេ។ កំណត់ត្រាលើឱនភាពតម្លៃអាចនឹងត្រូវបានកែសម្រួលឡើងវិញ ប្រសិនបើឯកតាបង្កើតសាច់ប្រាក់ដែលអាចប្រមូលបានលើសពីសមតុល្យយោងរបស់វា។

៣.១៣ បំណុលផ្សេងៗ

បំណុលផ្សេងៗ ត្រូវបានទទួលស្គាល់ដំបូងតាមតម្លៃប្រតិបត្តិការ (រួមបញ្ចូលនូវថ្លៃដើមប្រតិបត្តិការ) និងត្រូវបានវាស់វែងតាមថ្លៃដើមបានរំលស់ដោយប្រើប្រាស់វិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។

៣.១៤ សំវិធានធន បំណុលយថាហេតុ និងទ្រព្យសកម្មយថាហេតុ

សំវិធានធន ត្រូវបានទទួលស្គាល់នៅពេលក្រុមហ៊ុនមានកាតព្វកិច្ចក្នុងពេលបច្ចុប្បន្ន ឬព្រឹត្តិការណ៍អតីតកាលដែលវា ទាក់ទងជាមួយលំហូរចេញនៃប្រភពសេដ្ឋកិច្ចរបស់ក្រុមហ៊ុន នឹងចំនួនទឹកប្រាក់ដែលអាចប៉ាន់ស្មានបាន។ ពេលវេលា ឬ លំហូរនៃទឹកប្រាក់អាចមានភាពមិនច្បាស់លាស់។ កាតព្វកិច្ចបច្ចុប្បន្នកើតឡើងតាំងពីវត្តមាននៃការសន្យាតាមផ្លូវច្បាប់ ឬ ការសន្យាតាមគោលការណ៍ក្រុមហ៊ុនដែលបានមកពីលទ្ធផលកន្លងមក ឧទាហរណ៍ ការធានារ៉ាប់រងផលិតផល ច្បាប់ ដោះស្រាយជំនឿ ឬកិច្ចសន្យាមិនបោះបង់បាន។

សំវិធានធន ត្រូវបានវាស់វែងដោយការប៉ាន់ស្មានលើការចំណាយដែលចាំបាច់ក្នុងការបំពេញនូវកាតព្វកិច្ចនោះដោយយោង ទៅតាមភស្តុតាងដែលអាចជឿទុកចិត្តបាននៅក្នុងការិយបរិច្ឆេទរបាយការណ៍ រួមទាំងហានិភ័យនិងភាពមិនជាក់លាក់ដែល ទាក់ទងទៅនឹងកាតព្វកិច្ចបច្ចុប្បន្ន។ ប្រសិនបើមានកាតព្វកិច្ចស្រដៀងគ្នា ដែលអាចនឹងត្រូវបានលំហូរសាច់ប្រាក់ ដើម្បីបំពេញនូវកាតព្វកិច្ច ត្រូវបានកំណត់ដោយពិចារណាទៅលើថ្នាក់នីមួយៗនៃកាតព្វកិច្ចនោះជាក្រុម។ សំវិធានធន ត្រូវធ្វើអប្បហារមកជាតម្លៃបច្ចុប្បន្ន ប្រសិនបើតម្លៃនោះមានភាពជាសារវន្ត។

សំណងណាមួយដែលក្រុមហ៊ុនជឿជាក់ថា នឹងអាចមានសិទ្ធិប្រមូលបានពីតតិយជននឹងត្រូវបានទទួលស្គាល់ជាទ្រព្យ ដាច់ដោយឡែកមួយៗ។ ទោះជាយ៉ាងណា ទ្រព្យនេះ មិនអាចលើសពីចំនួនទឹកប្រាក់ដែលពាក់ព័ន្ធនៅនឹងសំវិធានធន នោះ។ រាល់សំវិធានធន ត្រូវបានពិនិត្យឡើងវិញរាល់ចុងកាលបរិច្ឆេទរបាយការណ៍ និងបានកែសម្រួលដើម្បីសម្រប សមនឹងការប៉ាន់ស្មានថ្មីដែលល្អបំផុត។

ក្នុងករណីនោះ ពេលដែលមានភាពអាចទៅរួចនៃលំហូរចេញធនធានសេដ្ឋកិច្ច ដែលជាលទ្ធផលនៃកាតព្វកិច្ចបច្ចុប្បន្ន គឺត្រូវចាត់ទុកថាមិនទំនង ឬខុសគ្នាខ្លាំង ដូច្នោះពុំមានបំណុលត្រូវបានទទួលស្គាល់ ប៉ុន្តែវានឹងត្រូវបានបង្ហាញជាបំណុល យថាហេតុ។

ភាពអាចទៅរួចនៃលំហូរចូលនៃ អត្ថប្រយោជន៍សេដ្ឋកិច្ចទៅកាន់ក្រុមហ៊ុន ដែលមិនគ្រប់លក្ខណៈក្នុងការទទួលស្គាល់ ទ្រព្យសកម្មត្រូវចាត់ទុកជាទ្រព្យសកម្មយថាហេតុ។

៣.១៥ មូលធន និងការខាតបង់

ដើមទុន តំណាងឱ្យតម្លៃចារឹករបស់ក្រុមហ៊ុនដែលបានចេញផ្សាយ។ ខាតបង់ រួមបញ្ចូលប្រាក់ខាតក្នុងការិយបរិច្ឆេទ បច្ចុប្បន្ន និងការិយបរិច្ឆេទឆ្នាំចាស់។

៣.១៦ សំវិធានធនតាមបទប្បញ្ញត្តិ

នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០១៧ ធនាគារជាតិនៃកម្ពុជា (“NBC”) បានចេញប្រកាសលេខ ធ៧-០១៧-៣៤៤ ស្តីពីការធ្វើ ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីមភ័រមិន ដែលលុបចោលប្រកាសលេខ ធ៧-០៩-០៧៤ ស្តីពីការ ចាត់ថ្នាក់ទ្រព្យសកម្ម និងការធ្វើសំវិធានធន ដែលចូលជាធរមានចាប់ពីកាលបរិច្ឆេទនេះ។

សេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា លេខធ៣០-០២៥-១៧០ ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានចែងថា ការគណនាសំវិធានធនលើអ៊ីមភ័រមិនត្រូវរាប់បញ្ចូលទាំងការប្រាក់បង្ក (AIR) ដោយអនុវត្តតាមអត្រាសំវិធានធនដូចមាន

ចែងក្នុងសារាចរណែនាំពីមុនលេខ ៨៧-០១៨-០០១ ចុះថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ដើម្បីបញ្ជាក់អំពីកម្រិតសំវិធានធន ជាក់លាក់ និងទូទៅ សម្រាប់ឥណទានផ្តល់ដល់អតិថិជនដូចខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកំណត់	អត្រាសំវិធានធន
កម្មវិធីរយៈពេលខ្លី (តិចជាង ឬស្មើមួយឆ្នាំ)		
ឥណទានធម្មតា/ស្តង់ដារ	០ - ១៤ ថ្ងៃ	១%
ឥណទានឃ្នាំមើល	១៥ ថ្ងៃ - ៣០ ថ្ងៃ	៣%
ឥណទានក្រោមស្តង់ដារ	៣១ ថ្ងៃ - ៦០ ថ្ងៃ	២០%
ឥណទានជាប់សង្ស័យ	៦១ ថ្ងៃ - ៩០ ថ្ងៃ	៥០%
ឥណទានបាត់បង់	ច្រើនជាង ៩១ ថ្ងៃ	១០០%
ឥណទានរយៈពេលវែង (ច្រើនជាងមួយឆ្នាំ)		
ឥណទានធម្មតា/ស្តង់ដារ	០ - ២៩ ថ្ងៃ	១%
ឥណទានឃ្នាំមើល	៣០ ថ្ងៃ - ៨៩ ថ្ងៃ	៣%
ឥណទានក្រោមស្តង់ដារ	៩០ ថ្ងៃ - ១៧៩ ថ្ងៃ	២០%
ឥណទានជាប់សង្ស័យ	១៨០ ថ្ងៃ - ៣៥៩ ថ្ងៃ	៥០%
ឥណទានបាត់បង់	ច្រើនជាង ៣៦០ ថ្ងៃ	១០០%

មាត្រា ៧៣ នៃប្រកាសស្តីពី ការធ្វើចំណាត់ថ្នាក់ហានិភ័យឥណទាននិងសំវិធានធនលើអ៊ីម៉ែរមិនតម្រូវឱ្យ ក្រុមហ៊ុនធ្វើការប្រៀបធៀបសំវិធានធន ដែលបានគណនាដោយអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុនៃកម្ពុជា សម្រាប់សហគ្រាសខ្នាតតូច និងមធ្យម (“CIFRS for SMEs”) ហើយស្របតាមប្រកាសលេខ ៨៧-០១៧-៣៤៤ ដែលមានចែងដូចខាងក្រោម៖

- ក្នុងករណីសំវិធានធនតាមបទប្បញ្ញត្តិ ត្រូវបានគណនាដោយអនុលោមតាមសេចក្តីប្រកាស គឺទាបជាងសំវិធានធនដែលត្រូវបានគណនាដោយអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសខ្នាតតូច និងមធ្យម (“CIFRS for SMEs”) ក្រុមហ៊ុនត្រូវកត់ត្រាសំវិធានធន ដែលត្រូវបានគណនានោះដោយអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម។
- ក្នុងករណីសំវិធានធនតាមបទប្បញ្ញត្តិ ត្រូវបានគណនាដោយអនុលោមតាមសេចក្តីប្រកាសខ្ពស់ជាងសំវិធានធនដែលត្រូវបានគណនា ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច និងមធ្យម (“CIFRS for SMEs”) ក្រុមហ៊ុនត្រូវកត់ត្រាសំវិធានធន ដែលត្រូវបានគណនាដោយអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសខ្នាតតូច និងមធ្យម និងផ្ទេរតម្លៃដែលលម្អៀងនោះ ពីក្នុងគណនីប្រាក់ចំណេញរក្សាទុក ឬខាតបង់រ ទៅក្នុងគណនីទុនបម្រុងតាមបទប្បញ្ញត្តិនៅក្នុងផ្នែកមូលធននៅក្នុងរបាយការណ៍ ឬស្ថានភាពហិរញ្ញវត្ថុ។

៣.១៧ ការទទួលស្គាល់ចំណូល និងចំណាយ

ចំណូល និងចំណាយការប្រាក់ ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ការចំណេញ ឬខាត ដោយប្រើប្រាស់វិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។ វិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព គឺជាអត្រាសម្រាប់ធ្វើអប្បបរមាក្នុងការទូទាត់ និងការទូទាត់សាច់ប្រាក់ដែលបានប៉ាន់ស្មាននាពេលអនាគត តាមរយៈអាយុកាលដែលបានរំពឹងទុកនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬ

ពន្ធលើប្រាក់ចំណូលពន្យារ ត្រូវបានគណនាដោយបានប្រើប្រាស់វិធីសាស្ត្រសមតុល្យបំណុល លើភាពខុសគ្នាជាបណ្តោះអាសន្នរវាងសមតុល្យយោងរបស់ទ្រព្យសកម្ម និងបំណុលទ្រព្យទាំងមូលដ្ឋានពន្ធរបស់វា។ ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុលត្រូវបានគណនាដោយមិនគិតអប្បហារ នៅអត្រាពន្ធដែលរំពឹងថានឹងអនុវត្តទៅតាមរយៈពេលនៃការទទួលស្គាល់របស់ពួកគេ ដោយសារអត្រាពន្ធទាំងនោះត្រូវបានអនុម័ត ឬអនុម័តនៅពេលបន្ទាប់នៅចុងករិយបរិច្ឆេទនៃរបាយការណ៍។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់ដើម្បីពង្រីកវិសាលភាពដែលប្រហែលជាមានការខាតបង់ ឬភាពខុសគ្នាបណ្តោះអាសន្នដែលកាត់កងបាននឹងអាចប្រើប្រាស់បាន ដើម្បីកាត់កងនឹងប្រាក់ចំណូលជាប់ពន្ធនាពេលអនាគត។ ការវាយតម្លៃនេះគឺ ផ្អែកលើការព្យាករណ៍ទៅលើលទ្ធផលប្រតិបត្តិការនាពេលអនាគតរបស់ក្រុមហ៊ុន ការកែតម្រូវសម្រាប់ប្រាក់ចំណូល និងការចំណាយដែលមិនជាប់ពន្ធ និងការកំណត់ជាក់លាក់លើការប្រើប្រាស់ពន្ធខាតដែលមិនបានប្រើណាមួយនិងពន្ធត្រូវទទួល។ ពន្ធពន្យារជាបំណុល តែងតែត្រូវបានទទួលស្គាល់ទាំងអស់។

ពន្ធពន្យារជាទ្រព្យសកម្មនិងបំណុល អាចកាត់កងបានតែនៅពេលក្រុមហ៊ុនមានលិខិតិចិត្របំណងក្នុងការទូទាត់ពន្ធបច្ចុប្បន្នលើទ្រព្យសកម្ម និងបំណុលពីអាជ្ញាធរពន្ធដាររដ្ឋធានី។ បម្រែបម្រួលពន្ធពន្យារជាទ្រព្យសកម្មនិងបំណុល ត្រូវបានទទួលស្គាល់ជាផ្នែកនៃពន្ធលើប្រាក់ចំណូល ឬចំណាយ ក្នុងរបាយការណ៍ចំណេញឬខាត លើកលែងតែនៅពេលពន្ធទាំងនោះ មានការទាក់ទងក្នុងរបាយការណ៍ប្រាក់ចំណូលពេញលេញផ្សេងៗ ដូចជា (ការវាយតម្លៃដីឡើងវិញ) ឬក្នុងរបាយការណ៍បម្រែបម្រួលមូលធន ក្នុងករណីណាមួយពេលពន្ធពន្យារដែលទាក់ទងត្រូវទទួលស្គាល់នៅក្នុងរបាយការណ៍ប្រាក់ចំណូលពេញលេញផ្សេងៗ ឬរបាយការណ៍បម្រែបម្រួលមូលធនរៀងគ្នា។

៣.២១ អត្ថប្រយោជន៍បុគ្គលិក

អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី

កាតព្វកិច្ចលើអត្ថប្រយោជន៍របស់បុគ្គលិករយៈពេលខ្លី ត្រូវបានវាស់វែងលើមូលដ្ឋានដែលមិនត្រូវបានធ្វើអប្បហារ ហើយត្រូវកត់ត្រាជាចំណាយ ដែលជាសេវាកម្មត្រូវបានផ្តល់ជូន។ បំណុលត្រូវបានទទួលស្គាល់ជាចំនួនដែលរំពឹងថានឹងត្រូវបង់ ប្រសិនបើក្រុមហ៊ុនមានកាតព្វកិច្ចផ្លូវច្បាប់ ឬពេលបច្ចុប្បន្ន ក្នុងការទូទាត់ចំនួននេះ ដែលជាលទ្ធផលនៃសេវាកម្មកន្លងមកដែលផ្តល់ដោយបុគ្គលិក ហើយកាតព្វកិច្ចអាចត្រូវបានប៉ាន់ប្រមាណដោយអាចទុកចិត្តបាន។

៣.២២ ភាគីសម្ព័ន្ធព្យាបាល

ភាគីសម្ព័ន្ធព្យាបាលត្រូវបានគេចាត់ទុកថាមានទំនាក់ទំនងគ្នា ប្រសិនបើភាគីមួយមានសមត្ថភាពគ្រប់គ្រងភាគីម្ខាងទៀត ឬមានឥទ្ធិពលគួរឱ្យកត់សម្គាល់លើភាគីម្ខាងទៀត ក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ ឬប្រតិបត្តិការ។

ភាគីនានាត្រូវបានគេចាត់ទុកថាពាក់ព័ន្ធនឹងក្រុមហ៊ុនប្រសិនបើ៖

- ក. មានការគ្រប់គ្រងដោយផ្ទាល់ឬដោយប្រយោល ឬចូលរួមក្នុងការគ្រប់គ្រងរួមលើក្រុមហ៊ុន ឬមានឥទ្ធិពលខ្លាំងលើក្រុមហ៊ុន ឬមានការគ្រប់គ្រងរួមលើក្រុមហ៊ុន
- ខ. ភាគីដែលជាអង្គភាពគ្រប់គ្រងរួមគ្នា
- គ. ភាគីជាសហការី
- ឃ. ភាគីសមាជិកនៃគណៈគ្រប់គ្រងសំខាន់ៗរបស់ក្រុមហ៊ុន ឬក្រុមហ៊ុនបុត្រសម្ព័ន្ធដែលជាក្រុមហ៊ុនត្រូវវាយការណ៍
- ង. ភាគីជាសមាជិកគ្រួសារជិតស្និទ្ធនៃប្រភេទខាងលើ។

ចំនួនប្រាក់បញ្ញើ និងប្រាក់តម្កល់មានដូចខាងក្រោម៖

តាមរូបិយប័ណ្ណ៖	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់រៀលខ្មែរ	១៥.០៨៣	៦០.៧០៩	៣២.២០៦	១៣១.៥៦២
ដុល្លារអាមេរិក	១៣៨.៩៨៩	៥៥៩.៤៣១	៤៩២.៤៥៨	២.០១១.៦៩០
	១៥៤.០៧២	៦២០.១៤០	៥២៤.៦៦៤	២.១៤៣.២៥២

៧. ឥណទានផ្តល់ដល់អតិថិជន

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានមានរយៈពេលវែង	២.៧៩៣.៥២៥	១១.០៨២.៩៣៨	៣.១១០.៨០០	១២.៧០៧.៦១៨
ឥណទានមានរយៈពេលខ្លី	៦៧៤.៦៧១	២.៧១៥.៥៥១	៥១៩.៤៥០	២.១២១.៩៥៣
	៣.៤៦៨.១៩៦	១៣.៧៩៨.៤៨៩	៣.៦៣០.២៥០	១៤.៨២៩.៥៧១
ការប្រាក់បង្កដែលត្រូវទទួល	១៦៧.៧៩៣	៦៧៥.៣៦៦	១៨.៥៨៧	៧៥.៩២៨
ឥណទានផ្តល់ដល់អតិថិជនដុល តាមថ្លៃដើមរំលស់	៣.៦៣៥.៩៨៩	១៤.៤៧៣.៨៥៥	៣.៦៤៨.៨៣៧	១៤.៩០៥.៤៩៩
ដក៖ សំវិធានធនលើឱនភាពតម្លៃ	(៦៩៦.៩៧៨)	(២.៨០៥.៣៣៦)	(៩២៩.២៦១)	(៣.៧៩៦.០៣១)
ឥណទានផ្តល់ដល់អតិថិជនសុទ្ធតាមថ្លៃដើមរំលស់	២.៩៣៩.០១១	១១.៦៦៨.៥១៩	២.៧១៩.៥៧៦	១១.១០៩.៤៦៨

បម្រែបម្រួលសំវិធានធនលើឱនភាពតម្លៃនៃឥណទានផ្តល់ដល់អតិថិជនមានដូចខាងក្រោម៖

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យថ្ងៃទី ០១ ខែ មករា	៩២៩.២៦១	៣.៧៩៦.០៣១	៤០០.៨០៦	១.៦៥០.១១៨
សំវិធានធនលើឱនភាពតម្លៃ	(២៣២.២៨៣)	(៩៤៥.៦២៤)	៥២៨.៤៥៥	២.១៧១.៩៥០
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៤៥.០៧១)	-	(២៦.០៣៧)
សមតុល្យថ្ងៃទី ៣១ ខែ ធ្នូ	៦៩៦.៩៧៨	២.៨០៥.៣៣៦	៩២៩.២៦១	៣.៧៩៦.០៣១

ឥណទានផ្តល់ដល់អតិថិជនត្រូវបានវិភាគដូចខាងក្រោម៖

ក) តាមកាលបរិច្ឆេទកំណត់៖	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
១ ទៅ ១២ ខែ	៦៩១.៥៣៩	២.៧៨៣.៤៤៤	៥៣១.១៩៩	២.១៦៩.៩៤៨
៣ ទៅ ៥ ឆ្នាំ	២.២៥៩.៤៦៧	៩.០៩៤.៣៥៥	២.១៦៣.៨២៨	៨.៨៣៩.២៣៧
លើសពី ៥ ឆ្នាំ	៤៧៧.១៩០	១.៩២០.៦៩០	៩៣៥.២២៣	៣.៧៩៦.០៣៦
	៣.៤២៨.១៩៦	១៣.៧៩៨.៤៨៩	៣.៦៣០.២៥០	១៤.៨២៩.៥៧១

ត្រីប្រតិបត្តិការស្រូវស្រែក មីង ម.ក

របាយការណ៍លទ្ធផលស្រាវជ្រាវការិយបរិច្ឆេទបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤



ខ) ការវិនិយ័ត+	២០២៤		២០២៣	
	បុព្វហេតុ	តម្លៃ	បុព្វហេតុ	តម្លៃ
ប្រតិបត្តិការ	១.៣៣៤.១២៦	៨.៣៦៤.៨៧៧	៤៧៣.២៦២	១.៤៣៣.២៧៧
អាជីវកម្ម និងការវិនិយ័ត	១.២០៤.១៣៣	៤.៧៦២.៧៣៩	៤៧.០៤៤	៣៤៦.៤៤៤
ផលិតកម្ម	៣៤៦.៧៨៤	១.៤៣៦.០៣៦	១.៤១៣.៨៣០	៧.៤១៧.៤៧៦
សេវាកម្ម	៣៤៦.៦៦៧	១.៣៧៤.០៦៦	៤១២.៤៦៦	៣.៧២៤.០៤៤
ការសាងសង់	១១៣.៤៣០	៤៤៦.៤៤៦	-	-
កសិកម្ម	៦៤.៧៨៤	២៦០.៧៧២	១៦៤.៦៣៣	៦៧២.៧២៧
ផ្សេងៗ	៤.៣១០	៣៣.៤៤៧	៦៤.៦១០	២៤០.២៧២
	៣.៤២៤.១៤៦	១៣.៧៤៤.៤៤៤	៣.៦៣០.២០០	១៤.៤២៤.៤៧៦

គ) ការប្រើប្រាស់ប្រាក់បញ្ញើ+	២០២៤		២០២៣	
	បុព្វហេតុ	តម្លៃ	បុព្វហេតុ	តម្លៃ
បុព្វហេតុ	៣.០៤២.៤៧៤	១២.២៤៤.៤៤៤	៣.៣៤៤.៤៧៧	១៣.៦៦៦.៦៤០
ប្រាក់បៀវត្ស	៣៨៤.៧២២	១.៤៤២.៤៣១	២៤៤.៦៤៣	១.១៦២.៤៣១
	៣.៤២៧.១៩៦	១៣.៧៤៤.៤៤៤	៣.៦៣០.២០០	១៤.៨២៩.០៧១

ឃ) ការបញ្ជូនភាគហ៊ុនសន្យា+	២០២៤		២០២៣	
	បុព្វហេតុ	តម្លៃ	បុព្វហេតុ	តម្លៃ
ភាគហ៊ុន	៣.៤២៧.១៩៦	១៣.៧៤៤.៤៤៤	៣.៦៣០.២០០	១៤.៨២៩.០៧១
	៣.៤២៧.១៩៦	១៣.៧៤៤.៤៤៤	៣.៦៣០.២០០	១៤.៨២៩.០៧១

ង) ការបំណុលនិងបំណុល+	២០២៤		២០២៣	
	បុព្វហេតុ	តម្លៃ	បុព្វហេតុ	តម្លៃ
កម្រិតបំណុល	៣.៣៤៤.៣៧៧	១៣.៤៧៤.២១៧	៣.៦០៤.៤៧២	១៤.៧២៤.៣៤៤
បុគ្គលិក	៧៤.៧១៤	៣២១.២៧២	២៤.៧៧៧	១០១.១៧៧
	៣.៤២៧.១៩៦	១៣.៧៤៤.៤៤៤	៣.៦៣០.២០០	១៤.៨២៩.០៧១

ច) ការបញ្ជូនភាគហ៊ុន និងសុវត្ថិភាព+	២០២៤		២០២៣	
	បុព្វហេតុ	តម្លៃ	បុព្វហេតុ	តម្លៃ
ការប្រែប្រួល	៣.៤១៤.២៧០	១៣.៧៤៤.៤៤៤	៣.៤៧៣.៣១២	១៤.៦៣៧.៤៣០
មិនមានប្រែប្រួល	៤.៤២៦	៣៤.៤៤៦	៤៦.៤៤៤	១៤១.៧៤១
	៣.៤២៧.១៩៦	១៣.៧៤៤.៤៤៤	៣.៥២០.៧៥៦	១៤.៧៧៩.១៧១

ឆ) ការបញ្ជូនភាគហ៊ុន (បុគ្គលិក)	២០២៤		២០២៣	
	បុព្វហេតុ	តម្លៃ	បុព្វហេតុ	តម្លៃ
ការបញ្ជូនភាគហ៊ុន	៤១-១៤១	៤១-១៤១	៤១-១៤១	៤១-១៤១



៨. ទ្រព្យសកម្មផ្សេងៗ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
បុរេប្រទាន	៩២.៩៣៨	២១៧.០៧៨	១១.៤០២	២០៩.៩៧៧
ប្រាក់កក់ថ្នល់	១៤.៩២៦	៦៤.១០២	-	-
គណនីចាត់ប្រាក់ជាមុន	១១.២០៤	៤៩.០៩៦	៣១.៩២៧	១៣០.៤២២
ការប្រាក់ប្រើប្រាស់	៤២៣	៣.៣១៣	៤៣០	៣.៣៩១
ទ្រព្យសកម្មផ្សេងៗ	៤៤.៧៩៦	២៣៧.៤៩៣	១៧.០២៣	៦៩.៨៧៧
	១៣៥.៦៨៧	៥៦២.០៧៩	១០១.១៨២	៤១៣.៦៧៧

៩. ប្រាក់កម្ចី

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
យោគត្រី ភ្នំ ម៉ុក	២២០.១៩៦	៨៧៧.១២៤	២១៦.៩២២	៨៧៧.១២៦
Boost Capital Pte Ltd.	៤៤.៩៧៤	២២១.២៧៤	២២៤.៩៧៤	៩១៤.០២៣
	២៦៥.១៧០	១.១០៧.៤០២	៤៤១.៨៩៦	១.៧៩១.១៤៩

១០. ទ្រព្យសកម្មអរូបី

	២០២៤		២០២៣	
	កម្មវិធីកុំព្យូទ័រ	សរុប	កម្មវិធីកុំព្យូទ័រ	សរុប
វិទ្យុសីម	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នៅថ្ងៃទី ០១ ខែ មករា	៣៣.០០០	៣៣.០០០	៣៣.០០០	៣៣.០០០
ការបិទបិទវិទ្យុសីម	៣៤.៥០០	៣៤.៥០០	-	-
នៅថ្ងៃទី ៣១ ខែ ធ្នូ	៧៧.៥០០	៧៧.៥០០	៣៣.០០០	៣៣.០០០
វិលសំបង្ក				
នៅថ្ងៃទី ០១ ខែ មករា	៣៣.០០០	៣៣.០០០	៣៣.០០០	៣៣.០០០
វិលសំ	២.៨៦៧	២.៨៦៧	-	-
នៅថ្ងៃទី ៣១ ខែ ធ្នូ	៣៥.៨៦៧	៣៥.៨៦៧	៣៣.០០០	៣៣.០០០
ពិប្បយោគក្នុងបញ្ជីគណនេយ្យ				
នៅថ្ងៃទី ៣១ ខែ ធ្នូ	៣៤.៩៣៣	៣៤.៩៣៣	-	-
ពាន់រៀល	១៤៤.៦៣០	១៤៤.៦៣០	-	-

១១. ប្រាក់ និងប្រាក់បញ្ញើ (តបត់)

	ថ្មី	ការផ្លាស់ប្តូរ និងកែលម្អ	ប្រតិបត្តិការ និងប្រតិបត្តិការ	ឧបករណ៍ ការិយាល័យ	ប្រាក់ និងឧបករណ៍ ជំនួសប្រាក់	រដ្ឋ	សរុប
	បុព្វហេតុ	បុព្វហេតុ	បុព្វហេតុ	បុព្វហេតុ	បុព្វហេតុ	បុព្វហេតុ	បុព្វហេតុ
ថ្ងៃដើម	-	៤.៨៨៤	៤.៦៤៤	៤.១៧៧	២៤.៣០៧	៦១.៧០០	១១១.៦៧២
នៅថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ ២០២០	-	-	៣១៤	៣៣០	-	-	៦៥៤
នៅថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ ២០២០	-	៤.៨៨៤	៤.៩៥៨	៤.៥០៧	២៤.៣០៧	៦១.៧០០	១១១.៤៤០
ប្រាក់បញ្ញើ	-	៤.៨៦២	៤.៨៦២	៤.១៧១	២៤.០១៧	៦១.០៨២	១០៦.០០៤
ប្រាក់	-	២២	២២	៦៦	២៩០	៦១៨	៧៦៤
នៅថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ ២០២០	-	៤.៨៨៤	៤.៨៨៤	៤.២៣៧	២៤.៣០៧	៦១.៧០០	១១១.៦៧២
ប្រាក់បញ្ញើ	-	២២២	២២២	២២២	២២២	-	១.១១០
នៅថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ ២០២០	-	៤៦២	៤៦២	៤៤៤	៤៤៤	-	១.៨២០

១២. ចំណូលផ្សេងៗ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលមិនទាន់សម្រេច	៣៧.២៥២	១៤៩.៩៣៩	៣៥.៩៦៤	១៤៦.៩១៣
បំណុលពន្ធផ្សេងៗ	៦.០៤៧	២៤.៣៣៩	២.៥៦៧	១០.៤៨៦
បំណុលបង្ក	៥.០២៩	២០.២៤២	១៨.៧៧៣	៧៦.៦៨៨
បំណុលការប្រាក់បង្ក	២៩៤	១.១៨៣	២៨៩	១.១៨១
បំណុលប្រាក់បៀវត្ស	១៤៧	៥៩២	១២៧	៥១៩
បំណុលផ្សេងៗ	២៥.៩៦១	១០៤.៤៩៣	១១.៣៩៧	៤៦.៥៥៦
	៧៤.៧៥០	៣០០.៧៨៨	៦៩.១១៧	២៨២.៣៤៣

១៣. ដើមទុន

	% កម្មសិទ្ធិ	២០២៤ & ២០២៣		
		ចំនួនភាគហ៊ុន	ដុល្លារអាមេរិក	ពាន់រៀល
លោកស្រី អ៊ូ ម៉ុក	៥១%	១.២៧៥	១.២៧៥.០០០	៥.១០០.០០០
លោក អ៊ូ ស្រីន	២៦%	៦៥០	៦៥០.០០០	២.៦០០.០០០
លោក អ៊ូ វ៉ាន់ស៊ី	២៣%	៥៧៥	៥៧៥.០០០	២.៣០០.០០០
	១០០%	២.៥០០	២.៥០០.០០០	១០.០០០.០០០

នៅកាលបរិច្ឆេទនៃរបាយការណ៍ ដើមទុនដែលបានបង្កើតរបស់ក្រុមហ៊ុនត្រូវបានបង់ពេញលេញដូចគ្នានឹងឆ្នាំមុនដែរ។

១៤. ទុនបម្រុងតាមបទប្បញ្ញត្តិ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
នៅថ្ងៃទី ១ ខែមករា				
ផ្ទេរពី/(ទៅ)ប្រាក់ចំណេញរក្សាទុក	២០៩.១៥៧	៨៥១.៤៧៨	-	-
នៅថ្ងៃទី ៣១ ខែធ្នូ	២០៩.១៥៧	៨៥១.៤៧៨	-	-

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ សំវិធានធនតាមបទប្បញ្ញត្តិត្រូវបានគណនាមានសមតុល្យចំនួន ៩០៦.១៣៥ ដុល្លារអាមេរិក ដែលស្មើនឹង ២០៩.១៥៧ ដុល្លារអាមេរិក ដែលជាសមតុល្យខ្ពស់ជាងសំវិធានធនដែលបានកំណត់តាមស្តង់ដារ CIFRS for SMEs ដែលមានចំនួនទឹកប្រាក់ ៦៩៦.៩៧៨ ដុល្លារអាមេរិក ។ ដោយអនុលោមតាមប្រកាសលេខ ៨៧-០១៧-៣៤៤ មាត្រា ៧៣ (ខ) មានសមតុល្យទឹកប្រាក់ចំនួន ២០៩.១៥៧ ដុល្លារអាមេរិក ជាគណនីទុនបម្រុងតាមបទប្បញ្ញត្តិត្រូវបានផ្ទេរពីប្រាក់ចំណេញរក្សាទុក។

១៥. ចំណូលការប្រាក់

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានផ្តល់ដល់អតិថិជន	៤៨០.៦២៥	១.៩៥៦.៦២៥	៤៤៩.៣០៧	១.៨៤៦.៦៥២
ប្រាក់បញ្ញើ និងប្រាក់តម្កល់ជាមួយធនាគារ	១.៩២០	៧.៨១៦	២.២២០	៩.១២៤
	៤៨២.៥៤៥	១.៩៦៤.៤៤១	៤៥១.៥២៧	១.៨៥៥.៧៧៦

១៦. ចំណូលពីប្រតិបត្តិការផ្សេងៗ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលពីប្រាក់ពិន័យ	៤៥.៣៩៣	១៨៤.៧៩៥	៩០.៥៩៨	៣៧២.៣៥៨
ចំណូលពីសេវាហិរញ្ញវត្ថុ និងកម្រៃជើងសារលើឥណទាន	១៤.៧៦៨	៦០.១២១	១៦.៩៨៩	៦៩.៨២៥
ចំណេញពីអត្រាប្តូរប្រាក់	២.៥៨៩	១០.៥៤០	៨.៦៤៤	៣៥.៥២៧
ចំណូលពីប្រតិបត្តិការផ្សេងៗ	៤.៣០៤	១៧.៥២១	៥.៨៣៦	២៣.៩៨៥
	៦៧.០៥៤	២៧២.៩៨៧	១២២.០៦៧	៥០១.៦៩៥

១៧. ចំណាយបុគ្គលិក

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់បៀវត្ស និងប្រាក់រង្វាន់	២៧៥.២២៣	១.១២០.៤៣៣	២១៩.១៨១	៩០០.៨៣៤
ប្រាក់អតីតភាពការងារ	១៣.៣៤៩	៥៤.៣៤៤	១០.៤១៨	៤២.៨១៨
ការព្យាបាលជំងឺ	២.៣០៦	៩.៣៨៨	១.៧៣៤	៧.១២៧
ឯកសណ្ឋាន	១.៧៤៣	៧.០៩៦	-	-
ផ្សេងៗរបស់បុគ្គលិក	៤.៦០០	១៨.៧២៦	៤.៧៦៥	១៩.៥៨៤
	២៩៧.២២១	១.២០៩.៩៨៧	២៣៦.០៩៨	៩៧០.៣៦៣

១៨. ចំណាយទូទៅ និងចំណាយរដ្ឋបាល

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយជួល	៨៤.៦៤៥	៣៤៤.៥៩០	៨១.៥២៥	៣៣៥.០៦៨
ចំណាយការធ្វើទីផ្សារ និងការផ្សព្វផ្សាយពាណិជ្ជកម្ម	២៦.៨៥៧	១០៩.៣៣៥	៤.៧១២	១៩.៣៦៦
ចំណាយប្រើប្រាស់ទឹក-ភ្លើង	១៧.៩៩១	៧៣.២៤១	២០.៥២៣	៨៤.៣៥០
ចំណាយថ្លៃឈ្នួលវិជ្ជាជីវៈ	៩.១២៤	៣៧.១៤៤	៥០.៥៤៦	២០៧.៧៤៤
ចំណាយលើការទំនាក់ទំនង	៧.៦៣០	៣១.០៦២	៧.៥៦៩	៣១.១០៩
ចំណាយសេវាហិរញ្ញវត្ថុប័ណ្ណ	៧.៦០២	៣០.៩៤៨	៧.៤៥៦	៣០.៦៤៤
ចំណាយដឹកជញ្ជូន	៧.៤៨០	៣០.៤៥១	៤.៧០៨	១៩.៣៥០
ចំណាយផ្គត់ផ្គង់សម្ភារៈការិយាល័យ	៧.៤២៧	៣០.២៣៥	៣.៧៧១	១៥.៤៩៩
ចំណាយសេវាសន្តិសុខ	៥.៨០៨	២៣.៦៤៤	៥.៨៣៨	២៣.៩៩៤
ចំណាយលើការជួសជុល និងថែទាំ	៣.៩៥១	១៦.០៨៥	៥.៨០០	២៣.៨៣៨
វិលសំទ្រព្យសកម្មអរូបី	២.៥៦៧	១០.៤៥០	-	-
ចំណាយចូលជាសមាជិកភាព	២.១៥០	៨.៧៥៣	១.៩០០	៧.៨០៩
ចំណាយវិលសំ	១.៩៩៨	៨.១៣៤	៣.៦៦៧	១៥.០៧១
ចំណាយលើការកម្សាន្ត	១.៥៤៨	៦.៣០២	១.៣៤៧	៥.៥៣៦
ចំណាយលុបចោលឥណទាន	១.១១១	៤.៥២៣	-	-
ចំណាយសេវាធនាគារ	៨៦	៣៥០	១៣៤	៥៥១
ចំណាយផ្សេងៗ	៥.៥២៤	២២.៤៨៧	៦.៨៣៦	២៨.០៩៦
	១៩៣.៤៩៩	៧៨៧.៧៣៤	២០៦.៣៣២	៨៤៨.០២៥

១៩. សំវិធានធនលើឱ្យនភាពតម្លៃ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានផ្តល់ដល់អតិថិជន	២៣២.២៨៣	៩៤៥.៦២៤	៥២៨.៤៥៥	២.១៧១.៩៥០
ប្រាក់បញ្ញើ និងប្រាក់តម្កល់ជាមួយធនាគារផ្សេងៗ	(៧.១១៥)	(២៨.៩៦៥)	១០.០៧៤	៤១.៤០៤
	២២៥.១៦៨	៩១៦.៦៥៩	៥៣៨.៥២៩	២.២១៣.៣៥៤

២០. ពន្ធលើប្រាក់ចំណូល

ក) ពន្ធពន្យារជាទ្រព្យសកម្ម/(បំណុល)

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពន្ធពន្យារជាទ្រព្យសកម្ម*	៨៨.៩១៩	៣៥៧.៨៩៩	២១.០៧៣	៨៦.០៨៣
	៨៨.៩១៩	៣៥៧.៨៩៩	២១.០៧៣	៨៦.០៨៣

* ក្រុមហ៊ុនបានទទួលរងការខាតបង់ពន្ធដែលអាចយោងទៅមុខ ដើម្បីទូទាត់ប្រាក់ចំណេញជាប់ពន្ធនៃឆ្នាំបន្តបន្ទាប់សម្រាប់រយៈពេលអតិបរមា ៥ ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារការប្រើប្រាស់ការខាតបង់ពន្ធទាំងនេះត្រូវត្រួតពិនិត្យ និងអនុម័តដោយអាជ្ញាធរពន្ធដារ ក្រុមហ៊ុនមិនបានទទួលស្គាល់ការខាតបង់ពន្ធយោងជាពន្ធពន្យារជាទ្រព្យសកម្មទេ។

បម្រែបម្រួលពន្ធពន្យារទ្រព្យសកម្មសុទ្ធមានដូចខាងក្រោម៖

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សមតុល្យនៅដើមកាលបរិច្ឆេទ	២១.០៧៣	៨៦.០៨៣	-	-
ឥណទាន/(ទូទាត់) ទៅរបាយការណ៍ចំណេញ	៦៧.៨៤៦	២៧៦.២០១	២១.០៧៣	៨៦.៦១០
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៤.៣៨៥)	-	(៥២៧)
	៨៨.៩១៩	៣៥៧.៨៩៩	២១.០៧៣	៨៦.០៨៣

ពន្ធពន្យារទ្រព្យសកម្ម/(បំណុល) មានដូចខាងក្រោម៖

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
វិលសំ	៤៣.៨៨៥	១៧៦.៦៣៧	(២.៤១២)	(៩.៨៥៣)
វិធានធនសម្រាប់បំណុលអាក្រក់	៤៥.០៣៤	១៨១.២៦២	២៣.៤៨៥	៩៥.៩៣៦
	៨៨.៩១៩	៣៥៧.៨៩៩	២១.០៧៣	៨៦.០៨៣

ខ) ចំណាយពន្ធលើប្រាក់ចំណូល

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពន្ធបច្ចុប្បន្ន៖				
សម្រាប់ឆ្នាំហិរញ្ញវត្ថុ	៥.៩២៥	២៤.១២១	៥.៣៧៣	២២.០៨៣
	៥.៩២៥	២៤.១២១	៥.៣៧៣	២២.០៨៣
ពន្ធពន្យារជាទ្រព្យសកម្ម៖				
សម្រាប់ឆ្នាំហិរញ្ញវត្ថុបច្ចុប្បន្ន	(៦៧.៨៤៦)	(២៧៦.២០១)	(២១.០៧៣)	(៨៦.៦១០)
	(៦១.៩២១)	(២៥២.០៨០)	(១៥.៧០០)	(៦៤.៥២៧)

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ម.ក

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤

អនុលោមតាមច្បាប់ស្តីពីសារពើពន្ធកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចបង់ពន្ធប្រាក់ចំណូលសាជីវកម្មទាំងពន្ធលើប្រាក់ចំណូលក្នុងអត្រា ២០% នៃប្រាក់ចំណេញជាប់ពន្ធ ឬ ពន្ធអប្បបរមា ១% នៃប្រាក់ចំណូលដុលទៅតាមតួលេខមួយណា ដែលខ្ពស់ជាងគេ។ ការកែសម្រួលនៃពន្ធលើប្រាក់ចំណូលបច្ចុប្បន្នដែលបានប៉ាន់ស្មាន ត្រូវបានគណនាតាមអត្រាពន្ធតាមច្បាប់ទៅនឹងការចំណាយពន្ធលើប្រាក់ចំណូល ដែលបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ខាត និងចំណូលពេញលេញផ្សេងៗដូចខាងក្រោម។

ការផ្ទៀងផ្ទាត់នៃការចំណាយពន្ធលើប្រាក់ចំណេញ ដែលអនុវត្តចំពោះប្រាក់ចំណេញមុនពេលបង់ពន្ធតាមអត្រាពន្ធសាជីវកម្មទៅនឹងការចំណាយពន្ធលើប្រាក់ចំណេញ នៅពេលពន្ធមានប្រសិទ្ធភាពរបស់ក្រុមហ៊ុនដូចខាងក្រោម៖

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ខាតមុនបង់ពន្ធ	(១៧៥.១៦៩)	(៧១៣.១១២)	(៤៣៤.៦១៤)	(១.៧៨៦.២៦៤)
បូក៖ ចំណាយមិនអាចកាត់កងបាន	១៣.១៨៤	៥៣.៦៧២	៣០.៤៦៧	១២៥.២១៧
ដក៖ ចំណាយអាចកាត់កងបាន	(៣៤.៦១៣)	(១៤០.៩១០)	(៤៧៨.២៨៤)	(១.៩៦៥.៧៤៦)
ខាតបង្ករយោងដែលអាចកាត់កងបាន	(៣៧៤.០៩៩)	(១.៥២២.៧៦២)	(៨៨២.៤៣២)	(៣.៦២៦.៧៩៣)
ប្រាក់ចំណូលជាប់ពន្ធប៉ាន់ស្មាន	(៥៧០.៦៩៩)	(២.៣២៣.១១២)	-	-
ប្រាក់ចំណូលជាប់ពន្ធប៉ាន់ស្មាន ២០% (ក)	-	-	-	-
ពន្ធអប្បបរមា ១% នៃប្រាក់ចំណូល (ខ)	៥.៩២៥	២៤.១២១	៥.៣៧៣	២២.០៨៣
ចំណាយពន្ធលើប្រាក់ចំណេញបច្ចុប្បន្នដែលប៉ាន់ស្មាន (ខ្ពស់ជាង ក ឬ ខ)	៥.៩២៥	២៤.១២១	៥.៣៧៣	២២.០៨៣

២១. យថាភាពនៃពន្ធ

ការប្រកាសពន្ធរបស់ក្រុមហ៊ុនត្រូវត្រួតពិនិត្យដោយអាជ្ញាធរពន្ធ។ ដោយសារតែការប្រើប្រាស់របស់ច្បាប់ពន្ធ និងបទប្បញ្ញត្តិសម្រាប់ប្រតិបត្តិការជាច្រើនប្រភេទ គឺងាយនឹងបកស្រាយខុសប្លែកគ្នា ដូច្នេះចំនួនដែលបានរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ អាចនឹងត្រូវបានផ្លាស់ប្តូរនៅពេលក្រោយនៃការិយបរិច្ឆេទ រហូតដល់ពេលការកំណត់ចុងក្រោយរបស់អាជ្ញាធរពន្ធដារ។

២២. សមតុល្យ និងប្រតិបត្តិការភាគីសម្ព័ន្ធហិរញ្ញវត្ថុ

ក្រុមហ៊ុនមានប្រតិបត្តិការជាមួយភាគីសម្ព័ន្ធហិរញ្ញវត្ថុក្នុងអំឡុងឆ្នាំហិរញ្ញវត្ថុដូចខាងក្រោម៖

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កម្មវិធានទុនិក				
លោកស្រី អ៊ូ ម៉ុក	២២០.១៥៦	៨៨៦.១២៨	២១៦.៩២២	៨៨៦.១២៦
	២២០.១៥៦	៨៨៦.១២៨	២១៦.៩២២	៨៨៦.១២៦

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ម.ក

របាយការណ៍ហិរញ្ញវត្ថុសម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤

ប្រាក់កម្ចីនេះមិនមានទ្រព្យធានា និងមានអត្រាការប្រាក់៤% (២០២៣: ៤%) ក្នុងមួយឆ្នាំ ហើយអាចសងវិញក្នុងរយៈពេលមួយឆ្នាំបន្ទាប់ពីកាលបរិច្ឆេទទទួលប្រាក់។

ក្រុមហ៊ុនមានប្រតិបត្តិការជាមួយនឹងភាគីពាក់ព័ន្ធក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុដូចខាងក្រោម៖

កម្មវិភាគទុនិក	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លោកស្រី ជួរ ម៉ុក				
នៅថ្ងៃទី ០១ ខែមករា	២១៦.៩២២	៨៨៦.១២៦	១.៨២៦.៥០០	៧.៥១៩.៧០១
ប្រាក់កម្ចី	៣.២៣៤	១៣.១៦៦	៤៨.៩៦០	២០១.២២៦
ការប្រាក់ត្រូវបង់	៨.៩៥៣	៣៦.៤៤៨	២៣.០៣៣	៩៤.៦៦៦
ការប្រាក់បានសង	(៨.៩៥៣)	(៣៦.៤៤៨)	(២៣.០៣៣)	(៩៤.៦៦៦)
ការសងប្រាក់កម្ចី	-	-	(១.៦៥៨.៥៣៨)	(៦.៨១៦.៥៩១)
លម្អៀងពីបង្ការប្រែសម្រួលរូបិយប័ណ្ណ	-	(១៣.១៦៤)	-	(១៨.២១០)
នៅថ្ងៃទី៣១ ខែធ្នូ	២២០.១៥៦	៨៨៦.១២៨	២១៦.៩២២	៨៨៦.១២៦

២៣. កាតព្វកិច្ចគតិសន្យា

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ក្នុងរយៈពេលមួយ (១) ឆ្នាំ	៨៦.៦៦៧	៣៤៨.៨៣៤	៣៣.៣៣៣	១៣៦.១៦៧
ក្នុងរយៈពេលពីរ (២) ទៅប្រាំ (៥) ឆ្នាំ	៨៦.៦៦៧	៣៤៨.៨៣៤	-	-
លើសពីប្រាំ (៥) ឆ្នាំ	៣៦.១១១	១៤៥.៣៤៧	-	-
	២០៩.៤៤៥	៨៤៣.០១៥	៣៣.៣៣៣	១៣៦.១៦៧

២៤. ចំណាត់ថ្នាក់នៃឧបករណ៍ហិរញ្ញវត្ថុ

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មហិរញ្ញវត្ថុ				
<u>ថ្លៃដើមរំលស់</u>				
សាច់ប្រាក់ក្នុងដៃ	៩.៥៥២	៣៨.៤៤៧	៣.៩៩០	១៦.២៩៩
ប្រាក់បញ្ញើ និងប្រាក់តម្កល់ជាមួយធនាគារជាតិនៃកម្ពុជា	១២៩.៥២១	៥២១.៣២២	១២៧.៩០១	៥២២.៤៧៦
ប្រាក់បញ្ញើ និងប្រាក់តម្កល់ជាមួយធនាគារផ្សេងៗ	១៥៤.០៧២	៦២០.១៤០	៥២៤.៦៦៤	២.១៤៣.២៥២
ឥណទានផ្តល់ដល់អតិថិជន	៣.៤២៨.១៩៦	១៣.៧៩៨.៤៨៩	៣.៦៣០.២៥០	១៤.៨២៩.៥៧១
ទ្រព្យសកម្មផ្សេងៗ *	១២៨.៤៤៣	៥១៦.៩៨៣	៦៩.២៥៥	២៨២.៩០៦
	៣.៨៤៩.៧៨៤	១៥.៤៩៥.៣៨១	៤.៣៥៦.០៦០	១៧.៧៩៤.៥០៤
បំណុលហិរញ្ញវត្ថុ				
<u>ថ្លៃដើមរំលស់</u>				
ប្រាក់កម្ចី	២៧៥.១៣១	១.១០៧.៤០២	៤៤១.៨៩៧	១.៨០៥.១៤៩
បំណុលផ្សេងៗ**	៣៧.៤៧៨	១៥០.៨៤៩	៣៣.១៥៣	១៣៥.៤៣០
	៣១២.៦០៩	១.២៥៨.២៥១	៤៧៥.០៥០	១.៩៤០.៥៧៩

* លើកលែងឥណទានបង់ប្រាក់ជាមុន
 ** លើកលែងចំណូលមិនទាន់សម្រេច

២៥. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

គោលការណ៍ណែនាំ និងគោលនយោបាយដែលបានអនុវត្តដោយក្រុមហ៊ុន ដើម្បីចាត់ចែងនូវហានិភ័យដែលកើតឡើងក្នុងសកម្មភាពអាជីវកម្មមានដូចខាងក្រោម៖

ក) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យនៃការបាត់បង់ប្រាក់ចំណូល និងការខាតបង់លើប្រាក់ដើមក្នុងទម្រង់ជាសំវិធានធនជាក់លាក់ដោយសារការមិនបានទូទាត់សងបំណុលរបស់អ្នកខ្ចី ឬដៃគូពាណិជ្ជកម្មតាមរយៈការផ្តល់ឥណទាន និងសកម្មភាពវិនិយោគ ។ កត្តាចម្បង ដែលនាំឱ្យមានហានិភ័យឥណទាន គឺកើតចេញតាមរយៈឥណទានផ្តល់ដល់អតិថិជន។ សមតុល្យនៃហានិភ័យឥណទាន គឺតំណាងឱ្យសមតុល្យយោងនៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ សកម្មភាពឥណទានត្រូវបានណែនាំដោយគោលការណ៍នយោបាយឥណទាន ដើម្បីធានាថាគោលបំណងទូទៅក្នុងការឱ្យខ្ចីបានសម្រេចជោគជ័យ ឧទាហរណ៍ សំរៀតឥណទានមានគុណភាពល្អ ហើយហានិភ័យឥណទានត្រូវបានបែងចែកយ៉ាងល្អ។ គោលនយោបាយផ្តល់ឥណទានបានបញ្ជូលនូវគោលនយោបាយផ្តល់កម្ចី គោលនយោបាយទ្រព្យបញ្ចាំ និងដំណើរអនុម័តឥណទានដែលត្រូវអនុវត្ត ដើម្បីកាត់បន្ថយនូវហានិភ័យឥណទាន និងដើម្បីធានាថា បានអនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

ក្រុមហ៊ុនបានរក្សាទ្រព្យបញ្ចាំ សម្រាប់ធានាដល់ឥណទានផ្តល់ដល់អតិថិជនតាមទម្រង់សិទ្ធិលើទ្រព្យបញ្ចាំ និងអ្នកធានា។ ការប៉ាន់ប្រមាណតម្លៃសមស្រប គឺផ្អែកលើតម្លៃទ្រព្យបញ្ចាំដែលបានវាយតម្លៃនៅពេលឱ្យខ្ចី ហើយជាទូទៅមិនមានការកែប្រែឡើយ លើកលែងតែមានការវាយតម្លៃថាជាឥណទានជាប់សង្ស័យ។

(i) ការវាស់វែងហានិភ័យឥណទាន

ក្រុមហ៊ុនវាយតម្លៃលើប្រូបាប៊ីលីតេនៃការសង្ស័យលើសមភាគីជាឯកតោភាគី ដោយផ្ដោតសំខាន់លើការព្យាករណ៍លើប្រាក់ចំណេញ និងលំហូរសាច់ប្រាក់របស់អ្នកខ្ចី។ គណៈកម្មការឥណទាន ទទួលខុសត្រូវក្នុងការអនុម័តប្រាក់កម្ចីដល់អតិថិជន។

(ii) ការគ្រប់គ្រងកម្រិតហានិភ័យ និងគោលនយោបាយកាត់បន្ថយហានិភ័យ

ក្រុមហ៊ុន ត្រួតពិនិត្យលើដែនកំណត់ និងគ្រប់គ្រងការប្រមូលផ្តុំហានិភ័យឥណទាននៅពេលណាដែលវាត្រូវបានគេកំណត់អត្តសញ្ញាណ។

ក្រុមហ៊ុន ប្រើប្រាស់គោលនយោបាយ និងការអនុវត្តជាច្រើន ដើម្បីបញ្ចៀសហានិភ័យឥណទាន។ គោលនយោបាយដែលមានប្រសិទ្ធភាពបំផុតក្នុងចំណោមគោលនយោបាយទាំងអស់នេះ គឺការធានាដោយយកវត្ថុបញ្ចាំអតិថិជន ដែលជាការអនុវត្តទូទៅមួយ។ ក្រុមហ៊ុនអនុវត្តតាមគោលការណ៍ណែនាំស្តីពីការទទួលយកបាននូវប្រភេទវត្ថុបញ្ចាំ ឬការបញ្ចៀសហានិភ័យឥណទាន។ ប្រភេទនៃវត្ថុបញ្ចាំសំខាន់ៗ ដែលបានធានាលើឥណទាន ផ្តល់ដល់អតិថិជនមានដូចជា៖

- វត្ថុបញ្ចាំជាទ្រព្យសម្បត្តិទាក់ទងនឹងលំនៅដ្ឋាន (មានដី អគារ និងទ្រព្យផ្សេងៗ) និង
- ការដាក់បញ្ចាំនូវទ្រព្យសកម្មអាជីវកម្មផ្សេងៗ មានដូចជាដី និងអគារជាដើម។

(iii) **ការប្រឈមនឹងហានិភ័យឥណទានទាក់ទងនឹងឥណទានផ្តល់ដល់អតិថិជន**

	២០២៤		២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ឥណទានផ្តល់ដល់អតិថិជន				
មិនទាន់ហួសកាលកំណត់ ឬមានឱនភាពនៃតម្លៃ	២.៦៣០.២៦៦	១០.៥៨៦.៨២១	២.៤៦៤.២៦៨	១០.០៨២.៨៧៦
ហួសកាលកំណត់តែមិនទាន់មានឱនភាពនៃតម្លៃ	១០២.៦៥០	៤១៣.១៦៦	៥៤៤.២២៤	២.២២៣.១៥៥
កើតមានឱនភាពនៃតម្លៃដាច់ដោយឡែក	៦៩៥.២៨០	២.៧៩៨.៥០២	៦១៧.៧៥៨	២.៥២៣.៥៤០
	៣.៤២៨.១៩៦	១៣.៧៩៨.៤៨៩	៣.៦២៦.២៥០	១៤.៨២៩.៥៧១

មិនទាន់ហួសកាលកំណត់ ឬមានឱនភាពនៃតម្លៃ

ឥណទានផ្តល់ដល់អតិថិជនមិនទាន់ហួសកាលកំណត់ ឬមានឱនភាពនៃតម្លៃ គឺជាឥណទានដែលមានគុណភាពល្អដែលផ្តល់ដល់អតិថិជន ដែលមិនមានការសង្ស័យ។ ឥណទានទាំងនេះមានទ្រព្យបញ្ចាំ និងត្រូវបានត្រួតពិនិត្យពីគណៈគ្រប់គ្រងថាមានការសង្ស័យជាប្រឈមនឹងហានិភ័យទាប។

ហួសកាលកំណត់តែមិនទាន់មានឱនភាពនៃតម្លៃ

ឥណទានដែលហួសកាលកំណត់ ប៉ុន្តែមិនមានឱនភាពនៃតម្លៃដែលផ្តល់ដល់អតិថិជន គឺជាប្រភេទឥណទានដែលការប្រាក់តាមកិច្ចសន្យា ឬការទូទាត់ប្រាក់ដើមគឺបានហួសកាលកំណត់តិចជាង ៣០ ថ្ងៃ សម្រាប់ឥណទានរយៈពេលខ្លី និង ៩០ ថ្ងៃសម្រាប់ឥណទានរយៈពេលវែង លើកលែងចំពោះព័ត៌មានផ្សេងៗ ដែលកើតមានដើម្បីឆ្លុះបញ្ចាំងសម្រាប់បញ្ជាក់លើករណីទាំងនេះ។

កើតមានឱនភាពនៃតម្លៃដាច់ដោយឡែក

ឥណទានបុគ្គលដែលកើតមាននូវឱនភាពនៃតម្លៃដែលផ្តល់ដល់អតិថិជន គឺជាឥណទានផ្តល់ដល់អតិថិជនដែលក្រុមហ៊ុនកំណត់ថាមានភស្តុតាងជាក់លាក់ដែលបង្ហាញថាកើតមាននូវឱនភាពនៃតម្លៃ ហើយវាមិនត្រូវបានរំពឹងទុកអាចប្រមូលប្រាក់ដើម និងការប្រាក់ដែលនៅជំពាក់ទាំងអស់ ដោយផ្អែកតាមលក្ខខណ្ឌក្នុងកិច្ចសន្យាឥណទានដែលផ្តល់ដល់អតិថិជន។ អនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា សំវិធានធនលើបំណុលអាក្រក់ និងឥណទានជាប់សង្ស័យត្រូវបានធ្វើឡើងសម្រាប់កម្ចីដល់អតិថិជន ដែលមានការទូទាត់ហួសកាលកំណត់ស្មើ ឬលើសពី ៣០ ថ្ងៃ សម្រាប់ប្រាក់កម្ចីរយៈពេលខ្លី និង ៨៩ ថ្ងៃ សម្រាប់ប្រាក់កម្ចីរយៈពេលវែង។ កម្រិតអប្បបរមានៃឱនភាពសម្រាប់សំវិធានធន ត្រូវបានធ្វើឡើងអាស្រ័យលើចំណាត់ថ្នាក់ លើកលែងតែមានព័ត៌មានផ្សេងទៀតដែលអាចបញ្ជាក់បានពីសមត្ថភាពសងរបស់អ្នកខ្លី។

ខ) ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ ជាការខាតបង់ដែលមានលទ្ធផលពីកង្វះខាត ឬហានិភ័យក្នុងដំណើរការគ្រប់គ្រងផ្ទៃក្នុង ធនធានមនុស្ស និងប្រព័ន្ធ ឬបណ្តាមកពីកត្តាខាងក្រៅ ត្រូវបានគ្រប់គ្រងតាមរយៈដំណើរការគ្រប់គ្រងហានិភ័យប្រតិបត្តិការដែលបានបង្កើតឡើង ការត្រួតពិនិត្យ និងរាយការណ៍ឱ្យបានត្រឹមត្រូវពីសកម្មភាពអាជីវកម្មតាមរយៈការគ្រប់គ្រង និងសមាសធាតុដែលគាំទ្រដល់សកម្មភាពនេះ គឺឯករាជ្យភាពនៃសមាសធាតុអាជីវកម្ម ព្រមជាមួយការត្រួតពិនិត្យដែលធ្វើឡើងដោយគណៈគ្រប់គ្រង។

ការគ្រប់គ្រងហានិភ័យប្រតិបត្តិការ រួមបញ្ចូលទាំងការបង្កើតរចនាសម្ព័ន្ធដែលច្បាស់លាស់ ច្បាប់ និងគោលនយោបាយ គ្រប់គ្រងជាដើម។ គោលនយោបាយគ្រប់គ្រងផ្ទៃក្នុង និងការវាស់វែងមួយចំនួនត្រូវបានអនុវត្ត។ វិធានការទាំងនេះរួមមាន ការរៀបចំអ្នកមានសិទ្ធិអំណាចក្នុងការចុះហត្ថលេខា ការកំណត់ប្រព័ន្ធគ្រប់គ្រង នីតិវិធីសម្របសម្រួល និងការរក្សាទុក ឯកសារ។ បញ្ហាទាំងនេះ ត្រូវបានត្រួតពិនិត្យជាបន្តបន្ទាប់ដើម្បីកំណត់ហានិភ័យប្រតិបត្តិការនៃអាជីវកម្មហិរញ្ញវត្ថុរបស់ ក្រុមហ៊ុន។

គ) ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យនៃការខាតបង់ដែលកើតឡើងពីបម្រែបម្រួលសិទ្ធិមានក្នុងកម្រិតនៃតម្លៃទីផ្សារ ឬអត្រាការ ប្រាក់សម្រាប់សម្ភារៈសំខាន់ៗចំនួនពីរដែលមានដូចជាហានិភ័យនៃការប្តូររូបិយប័ណ្ណបរទេស និងហានិភ័យអត្រាការប្រាក់។

(i) ហានិភ័យនៃការប្តូររូបិយប័ណ្ណបរទេស

ប្រាក់ចំណូលរបស់ក្រុមហ៊ុនគឺទទួលបានជាចម្បងជាដុល្លារអាមេរិក។ ការចំណាយរបស់ក្រុមហ៊ុនត្រូវបានទូទាត់ជាចម្បងជា ដុល្លារអាមេរិក។ ទ្រព្យសកម្មរូបិយវត្ថុ និងបំណុលត្រូវបានគ្របដណ្តប់យ៉ាងសំខាន់ជាដុល្លារអាមេរិក។ ដូច្នេះ ក្រុមហ៊ុនមិន មានការប៉ះពាល់ខ្លាំងចំពោះហានិភ័យរូបិយប័ណ្ណបរទេសនោះទេ។

(ii) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺសំដៅទៅលើអស្ថេរភាពនៃចំណូលការប្រាក់សុទ្ធ ដោយសារការប្រែប្រួលនូវកម្រិតអត្រាការ ប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្ម និងបំណុល។ ការកើតឡើងនូវហានិភ័យអត្រាការប្រាក់ គឺមាន ទំនាក់ទំនងជាចម្បងទៅលើឥណទាន ប្រាក់បញ្ញើនៅក្រុមហ៊ុននិងប្រាក់កម្ចី។

ដោយសារតែអត្រាការប្រាក់ភាគច្រើនថេរហើយអត្រាការប្រាក់មានការផ្លាស់ប្តូរតាមអត្រាទីផ្សារ ក្រុមហ៊ុនមិនបានប្រើប្រាស់ ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទសម្រាប់ការទប់ស្កាត់នូវហានិភ័យអត្រាការប្រាក់នេះទេ។

(ii) **ហានិភ័យអត្រាការប្រាក់ (ត)**

តារាងខាងក្រោមសង្ខេបពីការប្រឈមនឹងហានិភ័យអត្រាការប្រាក់របស់ក្រុមហ៊ុន។ វារួមបញ្ចូលទាំងឧបករណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនក្នុងសមតុល្យយោងដំបូង ដែលចាត់ថ្នាក់ដោយការកំណត់តម្លៃឡើងវិញតាមកិច្ចសន្យា ឬកាលបរិច្ឆេទផ្តិតកំណត់។

	រហូតដល់ ១ខែ ដុល្លារអាមេរិក	>១-៣ ខែ ដុល្លារអាមេរិក	>៣-១២ ខែ ដុល្លារអាមេរិក	>១-៥ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ ឆ្នាំ ដុល្លារអាមេរិក	ត្រូវការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	អត្រាការប្រាក់ %
២០២៤								
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	៩.៩៩២	៩.៩៩២	
ប្រាក់បញ្ញើ និងប្រាក់តម្កល់ជាមួយធនាគារជាតិនៃកម្ពុជា	-	-	៤.៩២១	-	-	១២៥.០០០	១២៩.៩២១	១.៣%
ប្រាក់បញ្ញើ និងប្រាក់តម្កល់ជាមួយធនាគារផ្សេងៗ	-	-	១៣៨.៤២៩	-	-	១៥.៦៤៣	១៥៤.០៧២	០.៥%-១%
ឥណទានផ្តល់ដល់អតិថិជន	-	-	៦៩១.៩៣៩	២.២៩៩.៤៦៧	៤៧៧.១៩០	-	៣.៤៦៨.១៩៦	៩%-១៥%
ទ្រព្យសកម្មផ្សេងៗ *	-	-	-	-	-	១២៥.៤៤៣	១២៥.៤៤៣	
សរុបទ្រព្យសកម្មហិរញ្ញវត្ថុ	-	-	៨៣៤.៤៨៩	២.២៩៩.៤៦៧	៤៧៧.១៩០	២៧៥.៦៣៨	៣.៨៤៩.៧៩៨	
ចំណូលហិរញ្ញវត្ថុ								
ប្រាក់កម្ចី	-	-	-	២៧៥.១៣១	-	-	២៧៥.១៣១	៤%
ចំណូលផ្សេងៗ**	-	-	-	-	-	៣៧.៤៧៨	៣៧.៤៧៨	
សរុបចំណូលហិរញ្ញវត្ថុ	-	-	-	២៧៥.១៣១	-	៣៧.៤៧៨	៣១២.៦០៩	
គម្លាតតម្លៃអត្រាការប្រាក់សរុប	-	-	៨៣៤.៤៨៩	១.៩៩៤.៣៣៦	៤៧៧.១៩០	២៤១.១៦០	៣.៥៣៧.១៧៥	
សមមូលពាក់ព័ន្ធ	-	-	៣.៣៥៨.៨១៦	៧.៩៨៦.៩៩២	១.៩២០.៦៩០	៩៧០.៦៧១	១៤.២៣៧.១៦៥	

* លើកលែងគណនីបង់ប្រាក់ជាមុន

** លើកលែងចំណូលមិនទាន់សម្រេច

ព្រឹត្តិបត្រប្រតិបត្តិការ មីយ៉ា អ.ក
របាយការណ៍ហិរញ្ញវត្ថុសម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤

(ii) **បរិច្ចាគប្រតិបត្តិការ (តបត់)**

	រហូតដល់ ១ខែ ដុល្លារអាមេរិក	> ១-៣ ខែ ដុល្លារអាមេរិក	> ៣-១២ ខែ ដុល្លារអាមេរិក	> ១-៥ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ ឆ្នាំ ដុល្លារអាមេរិក	គ្មានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	អត្រាការប្រាក់ %
២០២៣								
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	៣.៩៩០	៣.៩៩០	
ប្រាក់បញ្ញើ និងប្រាក់តម្កល់ជាមួយធនាគារជាតិខ្មែរកម្ពុជា	-	-	២.៩០១	-	-	១២៥.០០០	១២៧.៩០១	១.៣%
ប្រាក់បញ្ញើ និងប្រាក់តម្កល់ជាមួយធនាគារផ្សេងៗ	-	-	២៩៦.៦៤១	-	-	២៦៨.០២៣	៥២៤.៦៦៤	០.៥%-១%
ឥណទានផ្តល់ដល់អតិថិជន	-	-	៥៣១.១៩៩	២.១៦៣.៨២៨	៩៣៥.២២៣	-	៣.៦៣០.២៥០	៩%-១៥%
ទ្រព្យសកម្មផ្សេងៗ *	-	-	-	-	-	៦៩.២៥៥	៦៩.២៥៥	
សរុបទ្រព្យសកម្មហិរញ្ញវត្ថុ	-	-	៧៥០.៧៤១	២.១៦៣.៨២៨	៩៣៥.២២៣	៤៦៦.២៦៨	៤.៣៥៦.០៦០	
បំណុលហិរញ្ញវត្ថុ								
ប្រាក់កម្ចី	-	-	-	៤៤១.៤៩៧	-	-	៤៤១.៤៩៧	៤%
បំណុលផ្សេងៗ**	-	-	-	-	-	៣៣.១៥៣	៣៣.១៥៣	
សរុបបំណុលហិរញ្ញវត្ថុ	-	-	-	៤៤១.៤៩៧	-	៣៣.១៥៣	៤៧៤.៦៥០	
គ្រួសារប្រាក់ប្រាក់សរុប	-	-	៧៥០.៧៤១	១.៧២២.៣៣១	៩៣៥.២២៤	៤៣៣.១១៥	៣.៨៥១.០១០	
សមមូលពាក់ព័ន្ធ	-	-	៣.២៣០.១៧៨	៧.០៣៤.០៥៩	៣.៥២០.៣៩០	១.៧៦៩.២៧៣	១៥.៥៨៤.០៥០	

* លើកលែងធនាគារប្រាក់ជាមុន
** លើកលែងចំណូលមិនទាន់សម្រេច

២) ហានិភ័យសេដ្ឋកិច្ចណាត់សងបំណុល

ហានិភ័យសេដ្ឋកិច្ចណាត់សងបំណុលទាក់ទងនឹងលទ្ធភាពក្នុងការរក្សាទ្រព្យសកម្មឱ្យបានគ្រប់គ្រាន់ក្នុងការបំពេញតាមកិច្ចសន្យាហិរញ្ញវត្ថុ និងកាតព្វកិច្ចហិរញ្ញវត្ថុរបស់ក្រុមហ៊ុននៅពេលដែលវាហួសកាលកំណត់ក្នុងថ្ងៃដើមដែលសមស្រប។

បន្ថែមពីលើការអនុវត្តយ៉ាងពេញលេញតាមតម្រូវការសាច់ប្រាក់ងាយស្រួល គណៈគ្រប់គ្រងរបស់ក្រុមហ៊ុនធ្វើការត្រួតពិនិត្យយ៉ាងដិតដល់នៅលើលំហូរចូល និងលំហូរចេញទាំងអស់ និងតម្លាភាពការបរិច្ឆេទកំណត់តាមរយៈការរាយការណ៍ជាប្រចាំ។ បម្រែបម្រួលលើគណនីឥណទាន ត្រូវបានត្រួតពិនិត្យ ហើយតម្រូវការសាច់ប្រាក់ត្រូវបានកែតម្រូវដើម្បីធានាថា មានទ្រព្យសកម្មគ្រប់គ្រាន់ដើម្បីបំពេញតាមកិច្ចសន្យា និងកាតព្វកិច្ចហិរញ្ញវត្ថុនៅពេលដែលដល់កាលកំណត់សង។

តារាងខាងក្រោមបង្ហាញអំពីការវិភាគនៃទ្រព្យសកម្មនិងបំណុលហិរញ្ញវត្ថុរបស់ក្រុមហ៊ុននៅតាមក្រុមនៃកាលបរិច្ឆេទកំណត់ រួមទាំងកាលកំណត់សងនីមួយៗ ៖

	រហូតដល់ ១ខែ ដុល្លារអាមេរិក	> ១-៣ ខែ ដុល្លារអាមេរិក	> ៣-១២ ខែ ដុល្លារអាមេរិក	> ១-៥ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ ឆ្នាំ ដុល្លារអាមេរិក	ក្នុងកាលបរិច្ឆេទកំណត់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
២០២៤							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	៩.៩៩២	៩.៩៩២
ប្រាក់បញ្ញើ និងប្រាក់កម្ចីជាមួយធនាគារជាតិនៃកម្ពុជា	-	-	-	-	១២៥.០០០	៤.៩២១	១២៩.៩២១
ប្រាក់បញ្ញើ និងប្រាក់កម្ចីជាមួយធនាគារផ្សេងៗ	-	-	-	-	-	១៥៤.០៧២	១៥៤.០៧២
ឥណទានផ្តល់ដល់អតិថិជន	-	-	៦៩១.៥៣៩	២.២៩៩.៤៦៧	៤៧៧.១៩០	-	៣.៤៦៨.១៩៦
ទ្រព្យសកម្មផ្សេងៗ*	-	-	-	-	-	១២៤.៤៤៣	១២៤.៤៤៣
សរុបទ្រព្យសកម្មហិរញ្ញវត្ថុ	-	-	៦៩១.៥៣៩	២.២៩៩.៤៦៧	៦០២.១៩០	២៩៦.៤៣៦	៣.៨៩០.១៣២
បំណុលហិរញ្ញវត្ថុ							
ប្រាក់កម្ចី	-	-	-	២៧៥.១៣១	-	-	២៧៥.១៣១
បំណុលផ្សេងៗ**	-	-	-	-	-	៣៧.៤៧៨	៣៧.៤៧៨
សរុបបំណុលហិរញ្ញវត្ថុ	-	-	-	២៧៥.១៣១	-	៣៧.៤៧៨	៣១២.៦០៩
(ឥតគិត) លទ្ធភាពសងបំណុលសុទ្ធ	-	-	៦៩១.៥៣៩	១.៩៨៤.៣៣៦	៦០២.១៩០	២៥៩.៩៥៨	៣.៥៣៨.៥៥២
សមមូលពាន់រៀល	-	-	២.៧៧៣.៤៤៤	៧.៩៧៦.៩៩២	២.៤២៣.៨១៥	១.០៤២.៩១៨	១៤.២១៧.១៦៩

* លើកលែងគណនីប្រាក់ជាមុន

** លើកលែងចំណូលមិនទាន់សម្រេច

ខ) ការគ្រប់គ្រងដើមទុន

(i) ដើមទុនតាមបទប្បញ្ញត្តិ

និយ័តករនាំមុខរបស់ក្រុមហ៊ុន ជាធនាគារជាតិនៃកម្ពុជា ជាអ្នកកំណត់ និងត្រួតពិនិត្យលើតម្រូវការដើមទុនរបស់ក្រុមហ៊ុន ទាំងស្រុង។

គោលនយោបាយរបស់ក្រុមហ៊ុន គឺដើម្បីរក្សាដើមទុនឱ្យបានគ្រប់គ្រាន់ ជាមូលដ្ឋានក្នុងការរក្សាទំនុកចិត្តទីផ្សារ និងនិរន្តរភាពក្នុងការអភិវឌ្ឍន៍អាជីវកម្មបន្ថែម។ ផលប៉ះពាល់ពីកម្រិតដើមទុនក្នុងការបង្វិលដើមទុនរបស់ម្ចាស់ភាគហ៊ុន ក៏ត្រូវបានទទួលស្គាល់ផងដែរ។ ក្រុមហ៊ុន ទទួលស្គាល់ពីតម្រូវការដើម្បីរក្សាទុកនូវសមតុល្យរវាងប្រាក់ចំណេញខ្ពស់ដែលអាចកើតមានព្រមជាមួយបំណុលដើមទុន និងការធានាដោយដើមទុនដែលមានគុណភាពខ្ពស់។

ក្រុមហ៊ុន បានអនុលោមទៅតាមតម្រូវការដើមទុនពីផ្នែកខាងក្រៅទាំងអស់ពេញមួយការិយបរិច្ឆេទ។

(ii) ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់ គឺត្រូវបានជម្រុញមួយផ្នែកធំដោយប្រសិទ្ធភាពចំណូលលើមូលធនដែលទទួលបានពីការបែងចែកដើមទុននោះ។ សមតុល្យនៃដើមទុន ដែលបានបែងចែកទៅតាមប្រតិបត្តិការ ឬសកម្មភាពនីមួយៗ ត្រូវផ្អែកតាមដើមទុនដែលកំណត់ដោយច្បាប់ជាចម្បង។

២៦. ព្រឹត្តិការណ៍ក្រោយការិយបរិច្ឆេទនៃរបាយការណ៍

មិនមានព្រឹត្តិការណ៍ដែលត្រូវធ្វើនិយ័តកម្ម ឬមិនធ្វើនិយ័តកម្ម បានកើតឡើងក្នុងអំឡុងពេលនៃការិយបរិច្ឆេទបញ្ចប់ឆ្នាំ និងការិយបរិច្ឆេទអនុម័តរបាយការណ៍ហិរញ្ញវត្ថុនេះទេ។

២៧. ការអនុម័តនៃរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ចុងការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២៥ ។



មីយ៉ា ប.ក
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ